

អ អិម អេ (ខេមបូឌា) ប.ក

**របាយការណ៍ក្រុមប្រឹក្សាភិបាល
និង**

**របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

មាតិកា	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១-៦
របាយការណ៍ហិរញ្ញវត្ថុ	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៧-៨
របាយការណ៍លទ្ធផលសម្រេច	៩
របាយការណ៍បម្រែបម្រួលមូលធន	១០
របាយការណ៍លំហូរសាច់ប្រាក់	១១ - ១៣
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១៤ - ៦១
របាយការណ៍របស់សវនករឯករាជ្យ	៦២ - ៦៦

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន អេ អិម អេ (ខេមបូឌា) ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពអាជីវកម្មបឋម

សកម្មភាពអាជីវកម្មបឋមរបស់ក្រុមហ៊ុនគឺ ការធ្វើទីផ្សារ និងការលក់យានយន្ត គ្រឿងបន្លាស់ គ្រឿងចក្រជូនជូន ការផ្តល់សេវាកម្មជួសជុល និងថែទាំគ្រឿងចក្រជូនជូន។ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មបឋមរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះឡើយ។

លទ្ធផលប្រតិបត្តិការ

	២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញសម្រាប់ការិយបរិច្ឆេទ	១៦.៦០៩.៩៤៦	៦៧.៦១៩.០៩០

ភាគលាភ

ចំនួនភាគលាភដែលបានប្រកាស និងបង់ដោយក្រុមហ៊ុនចាប់តាំងពីចុងការិយបរិច្ឆេទមុន មានដូចខាងក្រោម៖

	២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល
ភាគលាភដែលបានប្រកាស និងបង់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ ២៥)	១១.៥៦១.០០០	៤៧.១០៨.៥៣៦

ទុនបម្រុង និងសំវិធានធន

ពុំមានការផ្ទេរជាសារវន្តទៅលើទុនបម្រុង ឬសំវិធានធននៅក្នុងការិយបរិច្ឆេទ ក្រៅពីអ្វីដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ដើមទុន

ព័ត៌មានលម្អិតទាក់ទងនឹងដើមទុន និងរចនាសម្ព័ន្ធភាគទុនិក ត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់ ១៤ នៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនលើបំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថាបំណុលពិបាកទារណាដែលបានដឹងទាំងអស់ត្រូវបានលុបចោល និងសំវិធានធនលើបំណុលដែលជាប់សង្ស័យគ្រប់គ្រាន់ត្រូវបានធ្វើឡើង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឱ្យតម្លៃនៃបំណុលពិបាកទារដែលបានលុបចោល ឬតម្លៃនៃសំវិធានធនលើបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីធានាថាបណ្តាទ្រព្យសកម្មដែលទំនងជាមិនអាចលក់បានក្នុងប្រតិបត្តិការអាជីវកម្មធម្មតា រួមទាំងតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃឱ្យមកត្រឹមតម្លៃដែលបានរំពឹងថានឹងអាចលក់បានលើទីផ្សារ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលអាចបណ្តាល ឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្របច្ចុប្បន្នក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុលរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) ការដាក់បន្ទុកណាមួយមកលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងគិតចាប់ពីចុងការិយបរិច្ឆេទ ដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (២) បំណុលយថាភាពណាមួយចំពោះក្រុមហ៊ុន ដែលកើតមានឡើងគិតចាប់ពីចុងការិយបរិច្ឆេទនោះទេ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសង ក្នុងអំឡុងរយៈពេល១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចធ្វើឱ្យមានផលប៉ះពាល់ដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃកំណត់សងនោះទេ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ លុះត្រាតែបានបង្ហាញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចនឹងបណ្តាលឱ្យគួរលេខណាមួយ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការជាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- (១) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តដោយកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ និង
- (២) ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលអាចនាំឱ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះត្រូវបានរៀបចំទេ។

ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុល

នៅក្នុងអំឡុងការិយបរិច្ឆេទ ពុំមានការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុលថ្មីត្រូវបានធ្វើឡើងដោយក្រុមហ៊ុនឡើយ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបម្រើការងារក្នុងការិយបរិច្ឆេទ និងអំឡុងពេលចាប់ពីចុងការិយបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ រួមមាន៖

លោក៖

- លោក Kevin Robert Whitcraft
- លោក Wiedmann Apiwat Christian
- លោក ងន សាំង
- លោក Thomas Arthur Whitcraft
- លោក Ith Vichit

មុខងារ

- ប្រធានក្រុមប្រឹក្សាភិបាល
- អភិបាល
- អភិបាល
- អភិបាល
- អភិបាលឯករាជ្យ

របាយការណ៍ក្រុមប្រឹក្សាភិបាល

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ចាប់តាំងពីចុងការិយបរិច្ឆេទមុន ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យា ដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬដោយស្ថាប័នពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាល គឺជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែល ក្រុមប្រឹក្សាភិបាលមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ។

ទាំងនៅក្នុងអំឡុង ឬនៅចុងបញ្ចប់នៃការិយបរិច្ឆេទ ក្រុមហ៊ុនពុំដែលជាភាគីនៃការរៀបចំក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍តាមរយៈនៃការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬក្រុមហ៊ុនសាជីវកម្មផ្សេងទៀតនោះទេ។

ក្រុមហ៊ុនមេ

ក្រុមប្រឹក្សាភិបាលចាត់ទុកក្រុមហ៊ុន Clipper Holdings Limited ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅហុងកុង និងក្រុមហ៊ុន Whitbro LLC ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ជាក្រុមហ៊ុនមេកាន់កាប់ផ្ទាល់ និងក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ រៀងៗគ្នា។

ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទ

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៣៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

សវនករ

សវនករ បេកយើរ ផលលី (ខេមបូឌា) ឯ.ក បានបញ្ជាក់ពីឆន្ទៈដើម្បីបន្តការងារសវនកម្មនេះ។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានភារៈទទួលខុសត្រូវលើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនចាំបាច់ត្រូវ៖

- (១) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.រ.ទ.ហ.អ.ក”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តតាមគោលការណ៍នោះប្រកបដោយសង្គតភាព
- (២) អនុលោមទៅតាមតម្រូវការនៃការលាតត្រដាងព័ត៌មានស្របតាម ស.រ.ទ.ហ.អ.ក ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (៣) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យក្រុមហ៊ុនអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមទៅតាម ស.រ.ទ.ហ.អ.ក និងរក្សាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកតាមមូលដ្ឋានបន្តនិរន្តរភាពអាជីវកម្ម លើកលែងតែមានភាពមិនសមស្របក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- (៥) គ្រប់គ្រង និងដឹកនាំក្រុមហ៊ុន ឱ្យមានប្រសិទ្ធភាពហើយចូលរួមក្នុងការសម្រេចចិត្តជាសារវន្តទាំងអស់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល សូមអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលភ្ជាប់មកជាមួយ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍ លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាល

លោក ងន សាវ៉ា
អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 31 MAR 2025

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល (ដូចបានចាត់ថ្នាក់ឡើងវិញ កំណត់សម្គាល់ ៣១)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ និងបរិក្ខារ	៥	២៣.០៦៤.៦១៤	៩២.៨៣៥.០៧១	១៨.៧៦៥.៦៣១	៧៦.៦៥៧.៦០៣
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៦	៣៣.៦៧២.០០២	១៣៥.៥២៩.៨០៨	៣២.០៨៩.៨០៧	១៣១.០៨៦.៨៦២
ការវិនិយោគនៅក្នុងក្រុមហ៊ុន					
ញាតិសម្ព័ន្ធ	៧	៦៦៩.៥៣៦	២.៦៩៤.៨៨២	-	-
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	២៤(ខ)	១.៨០០.៣៤០	៧.២៤៦.៣៦៩	២.៤១៨.២៦៧	៩.៨៧៨.៦២១
ប្រាក់កក់		៣៤១.៥៩១	១.៣៧៤.៩០៤	៣០៤.០១៥	១.២៤១.៩០១
ការវិនិយោគផ្សេងៗ	៨	៥.៦០០.០០០	២២.៥៤០.០០០	៥.៦០០.០០០	២២.៨៧៦.០០០
ទ្រព្យសកម្មរយៈពេលវែងសរុប		៦៥.១៨៨.០៨៣	២៦២.២២១.០៣៤	៥៩.១៧៧.៧២០	២៤១.៧៤០.៩៨៧
ទ្រព្យសកម្មរយៈពេលខ្លី					
សន្និធិ	៩	៨៩.៥៣០.៣៩៦	៣៦០.៣៥៩.៨៤៤	១៥៨.០០១.៣៤៤	៦៤៥.៤៣៥.៤៩០
គណនីអតិថិជនពាណិជ្ជ					
និងគណនីត្រូវទទួលផ្សេងៗ	១០	២៣.៥៣៦.៨៣១	៩៤.៧៣៥.៧៤៥	២២.២៥៨.៣៥៥	៩០.៩២៥.៣៨០
ទឹកប្រាក់ជំពាក់ពីភាគីពាក់ព័ន្ធ	១១	៦.១៨៥.៤៨០	២៤.៨៩៦.៥៥៧	៦.០៨៩.៥០១	២៤.៨៧៥.៦១២
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	១២	១៧.០០០.០០០	៦៨.៤២៥.០០០	-	-
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	១៧.១១៨.៨៧៦	៦៨.៩០៣.៤៧៦	២២.១៦២.៦០៥	៩០.៥៣៤.២៤១
ទ្រព្យសកម្មរយៈពេលខ្លីសរុប		១៥៣.៣៧១.៥៨៣	៦១៧.៣២០.៦២២	២០៨.៥១១.៨០៥	៨៥១.៧៧០.៧២៣
ទ្រព្យសកម្មសរុប		២១៨.៥៥៩.៦៦៦	៨៧៩.៥៤១.៦៥៦	២៦៧.៦៨៩.៥២៥	១.០៩៣.៥១១.៧១០
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៤.០០០.០០០	១៦.០០០.០០០	៤.០០០.០០០	១៦.០០០.០០០
ចំណេញរក្សាទុក		១២៥.១៣៧.៥៥៤	៥១០.២៦១.៩៦១	១២០.០៨៨.៦០៨	៤៨៩.៧៥១.៤០៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦.៤៨៣.៣០៦)	-	១.១៥០.៥៥៧
មូលធនសរុប		១២៩.១៣៧.៥៥៤	៥១៩.៧៧៨.៦៥៥	១២៤.០៨៨.៦០៨	៥០៦.៩០១.៩៦៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(ដូចបានចាត់ថ្នាក់ឡើងវិញ កំណត់សម្គាល់ ៣១)			
បំណុល					
បំណុលរយៈពេលវែង					
ឥណទាន និងប្រាក់កម្ចី	១៥	២៤.០០០.០០០	៩៦.៦០០.០០០	៣១.៨០៧.៨៣៤	១២៩.៩៣៥.០០២
បំណុលភតិសន្យា	៦	២៨.៩៣៣.៥៩៤	១១៦.៤៥៧.៧១៦	២៦.៧៩៤.០១២	១០៩.៤៥៣.៥៣៩
បំណុលរយៈពេលវែងសរុប		<u>៥២.៩៣៣.៥៩៤</u>	<u>២១៣.០៥៧.៧១៦</u>	<u>៥៨.៦០១.៨៤៦</u>	<u>២៣៩.៣៨៨.៥៤១</u>
បំណុលរយៈពេលខ្លី					
ឥណទាន និងប្រាក់កម្ចី	១៥	១៣.៧១៥.០៤១	៥៥.២០៣.០៤០	៤៥.៥២៥.៥៧៣	១៨៥.៩៧១.៩៦៦
បំណុលភតិសន្យា	៦	១.២៤០.៩១៨	៤.៩៩៤.៦៩៥	៨៨៥.២៩៦	៣.៦១៦.៤៣៤
ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ	១៦	៣.៦១៧.៧០១	១៤.៥៦១.២៤៧	២២.៨២៥.៨១១	៩៣.២៤៣.៤៣៨
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និងគណនីត្រូវទូទាត់ផ្សេងៗ	១៧	១២.៥៧៥.១០៩	៥០.៦១៤.៨១៣	៩.១៨៨.៦៨៣	៣៧.៥៣៥.៧៧០
បំណុលកិច្ចសន្យា	១៨	៤.២៥១.៨០៥	១៧.១១៣.៥១៥	៤.៧០៣.៦៩២	១៩.២១៤.៥៨២
បំណុលពន្ធក្នុងគ្រា		១.០៤៧.៩៤៤	៤.២១៧.៩៧៥	១.៨៧០.០១៦	៧.៦៣៩.០១៥
បំណុលរយៈពេលខ្លីសរុប		<u>៣៦.៤៤៨.៥១៨</u>	<u>១៤៦.៧០៥.២៨៤</u>	<u>៨៤.៩៩៩.០៧១</u>	<u>៣៤៧.២២១.២០៥</u>
បំណុលសរុប		<u>៨៩.៣៨២.១១២</u>	<u>៣៥៩.៧៦៣.០០១</u>	<u>១៤៣.៦០០.៩១៧</u>	<u>៥៨៦.៦០៩.៧៤៦</u>
មូលធន និងបំណុលសរុប		<u>២១៨.៥១៩.៦៦៦</u>	<u>៨៧៩.៥៤១.៦៥៦</u>	<u>២៦៧.៦៨៩.៥២៥</u>	<u>១.០៩៣.៥១១.៧១០</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផលសេដ្ឋកិច្ច

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូល	១៩	៤០០.៦៦២.១៧០	១.៦៣១.០៩៥.៦៩៤	៤៣៨.០៤៤.៣០៥	១.៨០០.៣៦២.០៩៤
ថ្លៃដើម		(៣៤០.៣៧១.៧៤៣)	(១.៣៨៥.៦៥៣.៣៦៦)	(៣៦១.៩០៥.៤៥៩)	(១.៤៨៧.៤៣១.៤៣៦)
ចំណេញដុល		៦០.២៩០.៤២៧	២៤៥.៤៤២.៣២៨	៧៦.១៣៨.៨៤៦	៣១២.៩៣០.៦៥៨
ចំណូលផ្សេងៗ	២០	៣.៥៨២.២៣៣	១៤.៥៨៣.២៧១	១.៦៨៨.១៩៤	៦.៩៣៨.៤៧៧
ចំណាយប្រតិបត្តិការ	២១	(១៥.៧១៧.៣៦៥)	(៦៣.៩៨៥.៣៩៣)	(១៥.១៩៥.៦១៣)	(៦២.៤៥៣.៩៦៩)
ចំណាយរដ្ឋបាល	២២	(១៤.៦២៨.៤៨៧)	(៥៩.៥៥២.៥៧១)	(១៥.១០៦.៩៣២)	(៦២.០៨៩.៤៩១)
ចំណាយទីផ្សារ		(៦.១៧០.២៩២)	(២៥.១១៩.២៥៩)	(៦.៤៤៥.៩៦៧)	(២៦.៤៩២.៩២៤)
ចំណេញប្រតិបត្តិការ		២៧.៣៥៦.៥១៦	១១១.៣៦៨.៣៧៦	៤១.០៧៨.៥២៨	១៦៨.៨៣២.៧៥១
ចំណាយហិរញ្ញប្បទាន	២៣	(៦.១៣៩.២៧០)	(២៤.៩៩២.៩៦៨)	(៧.១៥៦.៣១៤)	(២៩.៤១២.៤៥១)
ចំណែកលទ្ធផលពីការសម្ព័ន្ធបន្ទាប់ពីបង់ពន្ធរួច	៧	៤១៩.៥៣៦	១.៧០៧.៩៣១	-	-
ចំណេញមុនបង់ពន្ធ		២១.៦៣៦.៧៨២	៨៨.០៨៣.៣៣៩	៣៣.៩២២.២១៤	១៣៩.៤២០.៣០០
ចំណាយពន្ធលើប្រាក់ចំណូល	២៤	(៥.០២៦.៨៣៦)	(២០.៤៦៤.២៤៩)	(៦.២៥២.៣៥២)	(២៥.៦៩៧.១៦៧)
ចំណេញសម្រាប់ការិយបរិច្ឆេទ		១៦.៦០៩.៩៤៦	៦៧.៦១៩.០៩០	២៧.៦៦៩.៨៦២	១១៣.៧២៣.១៣៣
លទ្ធផលខាតលម្អិតផ្សេងៗ					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅក្នុងចំណេញ ឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៧.៦៣៣.៨៦៣)	-	(៣.៨៤៦.៧៦៧)
លទ្ធផលសេដ្ឋកិច្ចសរុប					
សម្រាប់ការិយបរិច្ឆេទ		១៦.៦០៩.៩៤៦	៥៩.៩៨៥.២២៧	២៧.៦៦៩.៨៦២	១០៩.៨៧៦.៣៦៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ដើមទុន		ចំណេញរក្សាទុក		លម្អៀងពី ការប្តូររូបិយប័ណ្ណ		មូលធនសរុប	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣									
ចំណេញសម្រាប់ការិយបរិច្ឆេទ		-	-	២៧.៦៦៩.៨៦២	១១៣.៧២៣.១៣៣	-	២៧.៦៦៩.៨៦២	១១៣.៧២៣.១៣៣	
លទ្ធផលខាតលម្អិតផ្សេងៗសម្រាប់ ការិយបរិច្ឆេទ		-	-	-	-	(៣.៨៤៦.៧៦៧)	-	(៣.៨៤៦.៧៦៧)	
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		-	-	២៧.៦៦៩.៨៦២	១១៣.៧២៣.១៣៣	(៣.៨៤៦.៧៦៧)	២៧.៦៦៩.៨៦២	១០៩.៨៧៦.៣៦៦	
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន									
ភាគលាភ	២៥	-	-	(៩.៩៤៥.៧៩១)	(៤០.៨៧៧.២០១)	-	(៩.៩៤៥.៧៩១)	(៤០.៨៧៧.២០១)	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		៤.០០០.០០០	១៦.០០០.០០០	១២០.០៨៨.៦០៨	៤៨៩.៧៥១.៤០៧	១.១៥០.៥៥៧	១២៤.០៨៨.៦០៨	៥០៦.៩០១.៩៦៤	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤									
ចំណេញសម្រាប់ការិយបរិច្ឆេទ		-	-	១៦.៦០៩.៩៤៦	៦៧.៦១៩.០៩០	-	១៦.៦០៩.៩៤៦	៦៧.៦១៩.០៩០	
លទ្ធផលខាតលម្អិតផ្សេងៗសម្រាប់ ការិយបរិច្ឆេទ		-	-	-	-	(៧.៦៣៣.៨៦៣)	-	(៧.៦៣៣.៨៦៣)	
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		-	-	១៦.៦០៩.៩៤៦	៦៧.៦១៩.០៩០	(៧.៦៣៣.៨៦៣)	១៦.៦០៩.៩៤៦	៥៩.៩៨៥.២២៧	
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន									
ភាគលាភ	២៥	-	-	(១១.៥៦១.០០០)	(៤៧.១០៨.៥៣៦)	-	(១១.៥៦១.០០០)	(៤៧.១០៨.៥៣៦)	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		៤.០០០.០០០	១៦.០០០.០០០	១២៥.១៣៧.៥៥៤	៥១០.២៦១.៩៦១	(៦.៤៨៣.៣០៦)	១២៩.១៣៧.៥៥៤	៥១៩.៧៧៨.៦៥៥	

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ដូចបានចាត់ថ្នាក់ឡើងវិញ កំណត់សម្គាល់ ៣១)	ពាន់រៀល
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធ		២១.៦៣៦.៧៨២	៨៨.០៨៣.៣៣៩	៣៣.៩២២.២១៤	១៣៩.៤២០.៣០០
និយ័តកម្មលើ៖					
ចំណាយហិរញ្ញប្បទាន	២៣	៦.១៣៩.២៧០	២៤.៩៩២.៩៦៨	៧.១៥៦.៣១៤	២៩.៤១២.៤៥១
ចំណូលហិរញ្ញប្បទាន	២០	(១.០៣៨.៦០៣)	(៤.២២៨.១៥៣)	(៦៣៨.០៩៧)	(២.៦២២.៥៧៩)
ចំណេញសុទ្ធពីរូបិយប័ណ្ណបរទេសមិន ទាន់បានទទួលស្គាល់	២០	(១១.០០៧)	(៤៤.៨០៩)	(៣៥.៤៣២)	(១៤៥.៦២៦)
ទ្រព្យសម្បត្តិ និងបរិក្ខារ					
- រំលស់	៥	៤.៤៦៣.៩០២	១៨.១៧២.៥៤៥	៣.៦៦៦.៥៧៨	១៥.០៦៩.៦៣៦
- ចំណេញពីការលក់	២០	(៣២០.៨០៤)	(១.៣០៥.៩៩៣)	(២៣៣.០៥៧)	(៩៥៧.៨៦៤)
- លុបចោល		(៣៤២)	(១.៣៩២)	-	-
ការខាតបង់ឱនភាពតម្លៃ/(ការកត់ត្រា ត្រឡប់មកវិញ) នៃការខាតបង់ ឱនភាពតម្លៃលើគណនីអតិថិជន					
ពាណិជ្ជ	១០	២២.៦៨៥	៩២.៣៥១	(៦.២៦១)	(២៥.៧៣៣)
ការកត់ត្រាត្រឡប់មកវិញនៃ សំវិធានធនលើការធានា		-	-	(៩៩៨.០០០)	(៤.១០១.៧៨០)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម					
- រំលស់	៦	២.១២៩.៤០៦	៨.៦៦៨.៨១២	១.៦១៦.៤៨០	៦.៦៤៣.៧៣៣
- ចំណេញលើការយប់ទទួលស្គាល់		-	-	(២៨.២៩៧)	(១១៦.៣០១)
ការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ	៧				
ការកត់ត្រាត្រឡប់មកវិញនៃ សំវិធានធន		(២៥០.០០០)	(១.០១៧.៧៥០)	-	-
- ចំណែកនៃលទ្ធផលពីញាតិសម្ព័ន្ធ- បន្ទាប់ពីបង់ពន្ធ		(៤១៩.៥៣៦)	(១.៧០៧.៩៣១)	-	-
សន្និធិដែលមានបម្រែបម្រួលយឺតយ៉ាវ	៩				
- (ការកត់ត្រាត្រឡប់មកវិញ)/ សំវិធានធនដែលបានទទួលស្គាល់		(៨៧៥.២២៣)	(៣.៥៦៣.០៣៣)	៥៥៧.២២៨	២.២៩០.២០៧
- ការលុបចោល		(៣១៨.៣២១)	(១.២៩៥.៨៨៥)	(២៤៤.៣០៦)	(១.០០៤.០៩៨)
ចំណេញប្រតិបត្តិការមុន បម្រែបម្រួលទុនបង្វិល		៣១.១៥៨.២០៩	១២៦.៨៤៥.០៦៩	៤៤.៧៣៥.៣៦៤	១៨៣.៨៦២.៣៤៦

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ដូចបានចាត់ថ្នាក់ឡើងវិញ កំណត់សម្គាល់ ៣១)	ពាន់រៀល
បម្រែបម្រួលទុនបង្វិល៖					
សន្និធិ		៦៣.៦០៦.២៤៧	២៥៨.៩៤១.០៣២	(៣៦.៨៨១.៣១៥)	(១៥១.៥៨២.២០៥)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី ត្រូវទទួលផ្សេងៗ		(៨១៩.៤៦៩)	(៣.៣៣៦.០៥៨)	(៦.០៦២.១៨៤)	(២៤.៩១៥.៥៧៦)
ទឹកប្រាក់ជំពាក់ពីភាគីពាក់ព័ន្ធ		(៩៥.៩៧៩)	(៣៩០.៧៣១)	៣៧៥.៤០២	១.៥៤២.៩០២
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និងគណនី ត្រូវទូទាត់ផ្សេងៗ		៤.៤១៣.៧៦២	១៧.៩៦៨.៤២៥	១១៨.២៧៨	៤៨៦.១២២
ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ		(១៩.២០៨.១១០)	(៧៨.១៩៦.២១៦)	៧.០៥៥.៤៣៦	២៨.៩៩៧.៨៤២
បំណុលកិច្ចសន្យា		(៤៥១.៨៨៧)	(១.៨៣៩.៦៣២)	(៨.៨១៤.៧៥៧)	(៣៦.២២៨.៦៥១)
សាច់ប្រាក់បានពីប្រតិបត្តិការ		៧៨.៦០២.៧៧៣	៣១៩.៩៩១.៨៨៩	៥២៦.២២៤	២.១៦២.៧៨០
ការប្រាក់បានទទួល		៥១៩.៣៣៥	២.១១៤.២១៣	១.២២៨.៧១៤	៥.០៥០.០១៥
ពន្ធលើប្រាក់ចំណូលបានបង់		(៥.០០៤.៧៩៩)	(២០.៣៧៤.៥៣៧)	(១៥.៦៩៧.០៧៦)	(៦៤.៥១៤.៩៨២)
សាច់ប្រាក់សុទ្ធបានពី/ប្រើប្រាស់ក្នុង					
សកម្មភាពប្រតិបត្តិការ		៧៨.១១៧.៣០៩	៣០១.៧៣១.៥៦៥	(១៣.៩៤២.១៣៨)	(៥៧.៣០៦.១៨៧)
សកម្មភាពវិនិយោគ					
ការដាក់ប្រាក់បញ្ញើមានកាលកំណត់					
រយៈពេលខ្លី	១២	(១៧.០០០.០០០)	(៦៩.២០៧.០០០)	-	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៥	(៣.៧២៩.១០៤)	(១៥.១៨១.១៨២)	(៦.២៦២.១៨៣)	(២៥.៧៣៧.៥៧២)
សាច់ប្រាក់បានពីការលក់					
ទ្រព្យសម្បត្តិ និងបរិក្ខារ		១.៣៤៥.៦១០	៥.៤៧៧.៩៧៨	១.៦៣០.៤៦៧	៦.៧០១.២១៩
ការដាក់ប្រាក់កក់ធានា		-	-	(៥.៦០០.០០០)	(២៣.០១៦.០០០)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពវិនិយោគ		(១៩.៣៨៣.៤៩៤)	(៧៨.៩១០.២០៤)	(១០.២៣១.៧១៦)	(៤២.០៥២.៣៥៣)

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ដូចបានចាត់ថ្នាក់ឡើងវិញ កំណត់សម្គាល់ ៣១)	ពាន់រៀល
សកម្មភាពហិរញ្ញប្បទាន					
ឥណទាន និងប្រាក់កម្ចី					
- កម្ចីបន្ថែម	១៥	៧៣.៤៨៦.១០៩	២៩៩.១៦១.៩៥០	១៨៩.៥៤០.៣៥០	៧៧៩.០១០.៨៣៩
- ការទូទាត់ប្រាក់ដើម	១៥	(១០៨.៩៥៤.០៦៨)	(៤៤៣.៥៥២.០១១)	(១៦២.១៩៨.២០៦)	(៦៦៦.៦៣៤.៦២៧)
- ការទូទាត់នៃមូលបត្របំណុល សាជីវកម្ម	១៥	(៤.៧៦២.៦៦៤)	(១៩.៣៨៨.៨០៥)	(៣.៨៣៨.៨៩៩)	(១៥.៧៧៧.៨៧៥)
- ការប្រាក់បានបង់		(៤.២៩៣.២៣៥)	(១៧.៤៧៧.៧៦០)	(៦.៩១២.៥១០)	(២៨.៤១០.៤១៦)
ការទូទាត់នៃបំណុលកតិសន្យា	៦				
- ប្រាក់ដើម		(១.២១៦.៣៩៧)	(៤.៩៥១.៩៥២)	(១.១៤១.៤៨២)	(៤.៦៩១.៤៩១)
- ការប្រាក់		(២.៤៧៦.២៨៩)	(១០.០៨០.៩៧៣)	(១.២៥១.៣៦៧)	(៥.១៤៣.១១៨)
ភាគលាភបានបង់	២៥	(១១.៥៦១.០០០)	(៤៧.១០៨.៥៣៦)	(៩.៩៤៥.៧៩១)	(៤០.៨៧៧.២០១)
បម្រែបម្រួលនៃការធានាលើសញ្ញាប័ណ្ណ		(២២.១២៣)	(៩០.០៦៣)	៤.០២៨.៥៣១	១៦.៥៥៧.២៦២
សាច់ប្រាក់សុទ្ធជ្រើប្រាស់ក្នុង/បានពី សកម្មភាពហិរញ្ញប្បទាន		(៥៩.៧៩៩.៦៦៧)	(២៤៣.៤៨៨.១៥០)	៨.២៨០.៦២៦	៣៤.០៣៣.៣៧៣
តំហាយសុទ្ធនៃសាច់ប្រាក់					
និងសាច់ប្រាក់សមមូល		(៥.០៦៥.៨៥២)	(២០.៦៦៦.៧៨៩)	(១៥.៨៩៣.២២៨)	(៦៥.៣២១.១៦៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាដើមការិយបរិច្ឆេទ		២១.៩៩៨.១៣៥	៨៨.២២៨.៣៨១	៣៧.៤៩១.៣៦៣	១៥៤.៣៥១.៩៤២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១.០១៩.១៥៤)	-	(៨០២.៣៩៤)
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាចុងការិយបរិច្ឆេទ	១៣	១៦.៩៣២.២៨៣	៦៦.៥៤២.៤៣៩	២១.៥៩៨.១៣៥	៨៨.២២៨.៣៨១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

១. ព័ត៌មានអំពីក្រុមហ៊ុន

អ អិម អេ (ខេមបូឌា) ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានទីស្នាក់ការនៅព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យចុះបញ្ជី និងអាសយដ្ឋានអាជីវកម្មរបស់ក្រុមហ៊ុនស្ថិតនៅផ្ទះលេខ ២៧ E១ ផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺការធ្វើទីផ្សារនិងការលក់យានយន្ត គ្រឿងបន្លាស់ គ្រឿងចក្រធុនធំ ការផ្តល់

សេវាកម្មជួសជុល និងថែទាំគ្រឿងចក្រធុនធំៗ។ នៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងៗទាំងនេះទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលចាត់ទុកក្រុមហ៊ុនកាន់កាប់ផ្ទាល់ និងក្រុមហ៊ុនមេរបស់ខ្លួន គឺមានក្រុមហ៊ុន Clipper Holdings Limited ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅហុងកុង និងក្រុមហ៊ុន Whitbro LLC ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក រៀងៗគ្នា។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”)។

២.២ មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានបង្ហាញផ្សេងពីនេះនៅក្នុងកំណត់សម្គាល់ ៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

២.៣ ការអនុវត្ត ស.រ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួលចំពោះ ស.រ.ទ.ហ.អ.ក

(ក) ការធ្វើវិសោធនកម្ម ឬការកែសម្រួលចំពោះស្តង់ដារដែលត្រូវបានអនុវត្តក្នុងការិយបរិច្ឆេទ

ការធ្វើវិសោធនកម្ម ឬការកែសម្រួលខាងក្រោម ត្រូវបានអនុវត្តដោយក្រុមហ៊ុន ប៉ុន្តែមិនមានផលប៉ះពាល់ជាសារវន្តនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ឬការិយបរិច្ឆេទមុនៗ ហើយវាក៏មិនទំនងជាប៉ះពាល់ការិយបរិច្ឆេទអនាគតទេ។

- ការចាត់ថ្នាក់បំណុលរយៈពេលខ្លី ឬរយៈពេលវែងដែលមានកិច្ចព្រមព្រៀង – វិសោធនកម្មលើ ស.គ.អ.ក ១
- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ – វិសោធនកម្មលើ ស.រ.ទ.ហ.អ.ក ១៦
- ការរៀបចំហិរញ្ញប្បទានរបស់អ្នកផ្គត់ផ្គង់ – វិសោធនកម្មលើ ស.គ.អ.ក ៧ និង ស.រ.ទ.ហ.អ.ក ៧

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. មូលដ្ឋាននៃការរៀបចំ (ត)

២.៣ ការអនុវត្ត ស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួលចំពោះ ស.វ.ទ.ហ.អ.ក (ត)

(ខ) ស្តង់ដារ និងការធ្វើវិសោធនកម្ម ឬការកែសម្រួលដែលបានចេញផ្សាយតែពុំទាន់ចូលជាធរមាន

**ចូលជាធរមាន
សម្រាប់ការិយបរិច្ឆេទ
ចាប់ផ្តើម ឬ បន្ទាប់**

ស្តង់ដារថ្មី

ស.វ.ទ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងព័ត៌មានក្នុងរបាយការណ៍
ហិរញ្ញវត្ថុ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧

ស.វ.ទ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធមិនមានទំនួលខុសត្រូវភាពជាសាធារណៈ
៖ ការលាតត្រដាងព័ត៌មាន ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧

វិសោធនកម្ម ឬការកែសម្រួល

ស.វ.ទ.ហ.អ.ក ២១ វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះខាតនៃភាពអាច
ផ្លាស់ប្តូរបាន ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥

ស.វ.ទ.ហ.អ.ក ៧ និង វិសោធនកម្មលើការចាត់ថ្នាក់ និងការវាស់វែងនៃឧបករណ៍
ស.វ.ទ.ហ.អ.ក ៩ ហិរញ្ញវត្ថុ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

ស្តង់ដារ ឬវិសោធនកម្មខាងលើត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទដែលបានចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយមិនទាន់ត្រូវបានអនុវត្តដោយក្រុមហ៊ុនមុនកាលកំណត់នោះទេ។ ស្តង់ដារ វិសោធនកម្ម ឬការបកស្រាយទាំងនេះមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើក្រុមហ៊ុននៅក្នុងរយៈពេលរាយការណ៍បច្ចុប្បន្ន ឬអនាគត និងលើប្រតិបត្តិការនាពេលអនាគតដែលរំពឹងទុកថានឹងអាចកើតមានឡើងនោះទេ។

២.៤ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា គឺប្រាក់រៀល។ ដោយសារក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”) ក្រុមប្រឹក្សាភិបាលក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន សម្រាប់ការវាស់វែង និងការបង្ហាញព័ត៌មានឆ្លុះបញ្ចាំងអំពីស្ថានភាពព្រឹត្តិការណ៍ និងកាលៈទេសៈសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។

ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ គួរតែត្រូវបានបង្ហាញជាប្រាក់រៀលខ្មែរ (“ប្រាក់រៀល”)។ របាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់មធ្យមផ្លូវការ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយ ១ដុល្លារអាមេរិកស្មើនឹង ៤.០៧១រៀល (២០២៣៖ ៤.១១០រៀល)។ ទ្រព្យសកម្ម និងបំណុល សម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលបានបង្ហាញនីមួយៗ ត្រូវបានប្តូរតាមអត្រាប្តូរប្រាក់ ចុងគ្រាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយ ១ដុល្លារអាមេរិកស្មើនឹង ៤.០២៥រៀល (២០២៣៖ ៤.០៨៥រៀល)។ ដើមទុន និងភាគលាភរបស់ភាគទុនិក ត្រូវបានប្តូរតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ រាល់ភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណនេះ ត្រូវបានទទួលស្គាល់ថាជា លម្អៀងពីការប្តូររូបិយប័ណ្ណ នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២. មូលដ្ឋាននៃការរៀបចំ (ត)

២.៤ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ (ត)

ការប្តូរប្រាក់ទាំងនេះ មិនត្រូវបានប្រើប្រាស់ជាតំណាងឲ្យចំនួនទឹកប្រាក់ដុល្លារអាមេរិកដែលត្រូវបាន ឬអាចនឹងប្តូរទៅជាប្រាក់រៀលនៅតាមអត្រាប្តូរប្រាក់នេះឬក្នុងអត្រាណាមួយផ្សេងទៀតឡើយ។

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត

៣.១ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ក្រុមហ៊ុន ចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុជាចំណាត់ថ្នាក់ចម្បងពីរ៖ វាស់វែងតាមថ្លៃដើមរំលស់ និងតាមតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការធ្វើចំណាត់នេះ គឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់។

(ខ) ការវាស់វែងលើកដំបូង

នៅពេលទទួលស្គាល់ដំបូង ក្រុមហ៊ុនវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកជាមួយនឹងចំណាយប្រតិបត្តិការដែលបានចំណាយដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ។

(គ) ការវាស់វែងបន្ទាប់

ក្រុមហ៊ុន បែងចែកឧបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម៖

ឧបករណ៍ចំណុល

ការវាស់វែងបន្ទាប់នៃឧបករណ៍ចំណុល អាស្រ័យទៅលើតម្រូវអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្ម។ ក្រុមហ៊ុនចាត់ថ្នាក់ឧបករណ៍ចំណុលទៅជាក្រុមចំណាត់ចម្បងតែមួយ ដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលរក្សាទុកដើម្បីប្រមូលនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យា ហើយលំហូរសាច់ប្រាក់ទាំងនោះ តំណាងឱ្យតែការទូទាត់នៃប្រាក់ដើម និងការប្រាក់ ដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ប៉ុណ្ណោះ។ ទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមរំលស់ ត្រូវបានវាស់វែងបន្ទាប់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងត្រូវប្រឈមនឹងឱនភាពតម្លៃ។ ចំណេញ និងខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានលក់ទទួលស្គាល់ កែប្រែ ឬមានឱនភាពតម្លៃ។

ឧបករណ៍មូលធន

ក្រុមហ៊ុនវាស់វែងជាបន្តបន្ទាប់រាល់ការវិនិយោគលើមូលធនតាមតម្លៃសមស្រប។ នៅខណៈពេលការទទួលស្គាល់ដំបូង ក្រុមហ៊ុនអាចជ្រើសរើសដោយពុំមានការផ្លាស់ប្តូរ ក្នុងការចាត់ថ្នាក់ការវិនិយោគលើមូលធនរបស់ខ្លួនដែលមិនមែនរក្សាទុកសម្រាប់ការជួញដូរជាឧបករណ៍មូលធន ដែលត្រូវបានកត់ត្រាតាមតម្លៃសមស្របលទ្ធផលលម្អិតផ្សេងៗ។ ការចាត់ថ្នាក់នេះគឺកំណត់តាមមូលដ្ឋានឧបករណ៍នីមួយៗជាក់ស្តែង។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ឧបករណ៍មូលធន (ត)

ចំណេញ ឬខាតពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះមិនត្រូវបានទទួលស្គាល់ឡើងវិញក្នុងរបាយការណ៍ចំណេញ ឬខាត ទេ។ ភាគលាភត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលសិទ្ធិក្នុងការទទួលបានទឹកប្រាក់លទ្ធផលត្រូវបានបង្កើតឡើង លើកលែងតែក្នុងករណី ដែលក្រុមហ៊ុនទទួលបានផលប្រយោជន៍ពីផលចំណេញទាំងនេះចាត់ដូចជាការទទួលបានមកវិញនូវចំណែកខ្លះនៃថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលក្នុងករណីនេះ ផលចំណេញទាំងនេះនឹងត្រូវបានកាត់ត្រាជាចំណេញលម្អិតផ្សេងៗ។ ឧបករណ៍មូលធនដែលត្រូវបានកំណត់តាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ មិនត្រូវបានធ្វើការវាយតម្លៃឱនភាពតម្លៃទេ។

បំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុនចាត់ថ្នាក់បំណុលហិរញ្ញវត្ថុផ្អែកតាមថ្លៃដើមរំលស់។

បន្ទាប់ពីការទទួលស្គាល់ដំបូង បំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅថ្លៃដើមរំលស់ ដោយប្រើប្រាស់វិធីសាស្ត្រ ការប្រាក់មានប្រសិទ្ធភាព។ ចំណេញ និងខាត ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលបំណុលហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ និងតាមរយៈដំណើរការរំលស់។

៣.២ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារទាំងអស់ ត្រូវបានទទួលស្គាល់ជាដំបូងនៅថ្លៃដើម ហើយយោងទៅមុខដោយថ្លៃដើមដករំលស់បង្គរ និងការខាតបង់ឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យសម្បត្តិ និងបរិក្ខារ ដែលត្រូវបានទទួលស្គាល់ដំបូងរួមមានថ្លៃទំនិញ និងចំណាយផ្ទាល់ដើម្បីនាំយកទ្រព្យសកម្មទៅកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ដើម្បីឱ្យមានសមត្ថភាពធ្វើប្រតិបត្តិការដូចដែលបានកំណត់ដោយគណៈគ្រប់គ្រង។

ទ្រព្យសកម្មកំពុងសាងសង់ ដែលរួមបញ្ចូលក្នុងទ្រព្យសម្បត្តិ និងបរិក្ខារ មិនត្រូវបានយកមកធ្វើរំលស់ទេ ដោយសារតែទ្រព្យសកម្មទាំងនោះមិនទាន់អាចប្រើប្រាស់បាន។

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានធ្វើរំលស់ទៅតាមមូលដ្ឋានរំលស់ថេរ ដោយបែងចែកតម្លៃដែលអាចរំលស់បាន ទៅតាមអាយុកាលប្រើប្រាស់ដែលនៅសល់ តាមអត្រាដូចខាងក្រោម៖

	ឆ្នាំ
អាគារ	១០
បរិក្ខារសេវាកម្ម និងបរិក្ខារឃ្លាំង	៥
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	៤
ការកែលម្អ ទ្រព្យជួល	៥ - ១០
យានយន្ត	៥
បរិក្ខារសម្រាប់ប្រតិបត្តិការ	៣ - ៥

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.២ ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន និងវិធីសាស្ត្ររំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានត្រួតពិនិត្យឡើងវិញ និងធ្វើនិយ័តកម្មតាមការសម្របនៅរៀងរាល់ចុងការិយបរិច្ឆេទរាយការណ៍នីមួយៗ។ ផលប៉ះពាល់ពីការកែប្រែត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលមានការកែសម្រួលកើតឡើង។

ទ្រព្យសកម្មដែលបានរំលស់រួចរស់ ត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ទ្រព្យសកម្មនោះត្រូវបានលក់ប្រើប្រាស់។

៣.៣ ភតិសន្យា

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដំបូងនៅថ្ងៃដើម ដែលមានទឹកប្រាក់ដំបូងនៃបំណុលភតិសន្យា ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការទូទាត់ភតិសន្យានា។ ដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬក្នុងនឹងថ្ងៃដើមផ្ទាល់ដំបូងផ្សេងទៀតដែលបានកើតឡើង និងថ្លៃដើមប៉ាន់ស្មានសម្រាប់ការរុះរើ និងដកចេញទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទឹកនៃដែលទ្រព្យសកម្មតាំងនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មទៅតាមលក្ខខណ្ឌនៃភតិសន្យា។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃរយៈពេលភតិសន្យា។

បំណុលភតិសន្យាត្រូវបានវាស់វែងដំបូងនៅតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលមិនទាន់បានបង់នៅកាលបរិច្ឆេទចាប់ផ្តើម ដោយធ្វើអប្បបរមាប្រើអត្រាការប្រាក់ជាក់ស្តែងចែងនៅក្នុងភតិសន្យា ឬប្រសិនបើ អត្រាការប្រាក់នោះមិនអាចកំណត់បាន ជាទូទៅក្រុមហ៊ុននឹងប្រើអត្រាប្រាក់កម្ចីកើនឡើងរបស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យារួមបញ្ចូលក្នុងការវាស់វែងបំណុលភតិសន្យា ត្រូវបានបង្ហាញដូចខាងក្រោម៖

- ការទូទាត់ថេរ (រួមបញ្ចូលការទូទាត់ជាបន្តបន្ទាប់បន្តបន្ទាប់) ដកចេញអត្ថប្រយោជន៍ភតិសន្យាដែលទទួលបាន
- ការទូទាត់ភតិសន្យា ក្នុងជម្រើសបន្តរយៈពេលជួល ប្រសិនបើក្រុមហ៊ុនមានភាពជាក់លាក់ក្នុងការអនុវត្តជម្រើសបន្តការជួល និងទូទាត់នៃការពិន័យនៃការបញ្ចប់កិច្ចសន្យាមុនកាលកំណត់ លើកលែងក្រុមហ៊ុនមានភាពជាក់លាក់ថានឹងមិនបញ្ចប់កិច្ចសន្យាមុនកាលកំណត់។

ភតិសន្យារយៈពេលខ្លី និងភតិសន្យាទ្រព្យសកម្មដែលមានតម្លៃទាប

ក្រុមហ៊ុនបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យារយៈពេលខ្លី និងភតិសន្យាទ្រព្យសកម្មដែលមានតម្លៃទាប។ ក្រុមហ៊ុនទទួលស្គាល់ភតិសន្យាទាំងនេះ ជាចំណាយប្រតិបត្តិការដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមរយៈពេលភតិសន្យា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៤ ការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ

ការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធត្រូវបានកាត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយប្រើវិធីសាស្ត្រមូលធន។

៣.៥ សន្និធិ

សន្និធិត្រូវបានកាត់ត្រាដែលអាចលក់បានតម្លៃទាបជាងតម្លៃដើម និងតម្លៃដែលអាចលក់បាន។

ថ្លៃដើមត្រូវបានគណនាដោយប្រើវិធីសាស្ត្រមធ្យមទម្ងន់សម្រាប់គ្រឿងបន្លាស់ ខណៈដែលវិធីសាស្ត្រកំណត់ជាក់លាក់សម្រាប់យានយន្ត និងគ្រឿងចក្រធុនធ្ងន់ដែលមានរាល់ថ្លៃដើមនៃការទិញ ចំណាយលើការបម្លែង និងថ្លៃដើមផ្សេងទៀតដែលនាំយកសន្និធិទៅទីតាំង និងស្ថានភាពបច្ចុប្បន្នរបស់វា។

នៅពេលសន្និធិត្រូវបានលក់ តម្លៃយោងនៃសន្និធិទាំងនោះត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទខណៈពេលដែលប្រាក់ចំណូលពាក់ព័ន្ធក៏ត្រូវបានទទួលស្គាល់។ ចំនួនសន្និធិលុបចោលពីបញ្ជីនៅពេលដែលអាចលក់បាន និងការខាតបង់នៃសន្និធិទាំងអស់ត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទនៃការលុបចោល ឬការខាតបង់កើតឡើង។ ទឹកប្រាក់នៃការកត់បញ្ជាសន្និធិលុបចេញពីបញ្ជីរបស់សន្និធិ ត្រូវបានទទួលស្គាល់ជាការកាត់បន្ថយទឹកប្រាក់សន្និធិដែលត្រូវបានទទួលស្គាល់ថាជាចំណាយក្នុងការិយបរិច្ឆេទដែលការកត់បញ្ជាសន្និធិបានកើតឡើង។

៣.៦ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសមតុល្យសាច់ប្រាក់នៅក្នុងធនាគារ និងសាច់ប្រាក់នៅក្នុងដៃ ប្រាក់បញ្ញើតាមតម្រូវការជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងការវិនិយោគរយៈពេលខ្លី ការវិនិយោគដែលមានសន្ទនីយភាពខ្ពស់ ដែលងាយនឹងបំប្លែងទៅជាចំនួនសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ដែលមានកាលវេលានៅពេលតម្កល់ដំបូងមានរយៈពេល ៣ខែ។

៣.៧ ការទទួលស្គាល់ចំណូល

ចំណូល ត្រូវបានទទួលស្គាល់នៅពេលដែលការគ្រប់គ្រងលើផលិតផល ឬសេវាកម្មត្រូវបានផ្ទេរទៅឱ្យអតិថិជនតាមចំនួនទឹកប្រាក់ដែលបានសន្យា នៅពេលដែលក្រុមហ៊ុនត្រូវបានរំពឹងថានឹងមានសិទ្ធិ ដោយមិនរាប់បញ្ចូលចំនួនទឹកប្រាក់ដែលប្រមូលបានសម្រាប់ភាគីទីបី។ ព័ត៌មានលម្អិតបន្ថែមទៀត អំពីចំណូលរបស់ក្រុមហ៊ុន និងគោលការណ៍ទទួលស្គាល់មានដូចខាងក្រោម៖

យានយន្ត គ្រឿងចក្រធុនធ្ងន់ និងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ

កាតព្វកិច្ចអនុវត្តត្រូវបានបំពេញនៅពេលប្រគល់យានយន្ត គ្រឿងចក្រធុនធ្ងន់ និងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ។

ការធានាលើសពីការជួសជុលនៃការខូចដែលមាននៅពេលលក់ត្រូវបានផ្តល់ជូនអតិថិជន។ ការធានាសេវាកម្មត្រូវបានរាប់ជាកាតព្វកិច្ចអនុវត្តដាច់ដោយឡែកហើយចំណែកនៃតម្លៃប្រតិបត្តិការត្រូវបានបែងចែក។ កាតព្វកិច្ចអនុវត្តសម្រាប់ការធានាសេវាកម្មត្រូវបានបំពេញក្នុងរយៈពេលពីមួយទៅពីរឆ្នាំ ដោយផ្អែកលើពេលវេលាដែលបានកន្លងផុតទៅ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៧ ការទទួលស្គាល់ចំណូល (ត)

សេវាកម្ម

លើកលែងទៅលើការធានាដែលបានរៀបរាប់ខាងលើនេះសម្រាប់ សេវាកម្មបង់ថ្លៃផ្សេងទៀតដែលទាក់ទងនឹងយានយន្ត និងគ្រឿងចក្រធុនធ្ងន់ កាតព្វកិច្ចនៃការអនុវត្តត្រូវបានបំពេញតាមពេលវេលាជាក់លាក់មួយដែលសេវាកម្មនេះត្រូវបានបំពេញ ហើយការទូទាត់ជាទូទៅត្រូវកំណត់នៅពេលបញ្ចប់ និងទទួលយកដោយអតិថិជន។

ចំណូលពីការលក់ទំនិញ និងសេវាកម្មត្រូវបានទទួលស្គាល់នៅពេលទំនិញ និងសេវាកម្មត្រូវបានផ្តល់ជូន ឬកាតព្វកិច្ចអនុវត្ត ត្រូវបានបំពេញ។

៤. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អនុលោមតាម ស.រ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យជាក់លាក់មួយចំនួន ដែលប៉ះពាល់ដល់ចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលដែលបានរាយការណ៍ និងការបង្ហាញពីទ្រព្យសកម្ម និងបំណុលយថាហេតុនៅការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់នៃចំណូល និងចំណាយដែលបានរាយការណ៍អំឡុងការិយបរិច្ឆេទរាយការណ៍។ ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាលត្រូវប្រើការវិនិច្ឆ័យរបស់ខ្លួនក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន។ ទោះបីជាការប៉ាន់ស្មាន និងការវិនិច្ឆ័យទាំងនោះផ្អែកលើចំណេះដឹងដ៏ល្អនៃព្រឹត្តិការណ៍បច្ចុប្បន្ន និងសកម្មភាពរបស់ក្រុមប្រឹក្សាភិបាលក៏ដោយលទ្ធផលជាក់ស្តែងអាចខុសគ្នា។

ផ្នែកសំខាន់ៗនៃការប៉ាន់ស្មាន ភាពមិនច្បាស់លាស់ និងការវិនិច្ឆ័យសំខាន់ៗ ក្នុងការអនុវត្តតាមគោលការណ៍គណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តក្នុងការកំណត់តម្លៃដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

(ក) រំលស់ និងអាយុកាលប្រើប្រាស់របស់ទ្រព្យសម្បត្តិ និងបរិក្ខារ

ដូចមានបង្ហាញក្នុងកំណត់សម្គាល់ ៣.២ នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនត្រួតពិនិត្យ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់នៅចុងការិយបរិច្ឆេទរាយការណ៍នីមួយៗ។ ការប៉ាន់ស្មាន ត្រូវបានប្រើប្រាស់ក្នុងការជ្រើសរើសវិធីសាស្ត្ររំលស់ និងអាយុកាលប្រើប្រាស់។ ការប្រើប្រាស់ជាក់ស្តែងនៃអត្ថប្រយោជន៍របស់ទ្រព្យសម្បត្តិ និងបរិក្ខារអាចខុសគ្នាពីការប៉ាន់ស្មាន ដូចនេះការរំលស់នាពេលអនាគតអាចត្រូវបានផ្លាស់ប្តូរ។

តម្លៃយោងរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុន ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ៥ នៃរបាយការណ៍ហិរញ្ញវត្ថុ ។

(ខ) ការលុបចោលសន្និធិដែលឈប់ប្រើប្រាស់ ឬសន្និធិដែលមានបម្រែបម្រួលយឺតយ៉ាវ

ក្រុមហ៊ុនលុបចោលសន្និធិដែលឈប់ប្រើប្រាស់ ឬសន្និធិដែលមានបម្រែបម្រួលយឺតយ៉ាវ ដោយផ្អែកលើការវាយតម្លៃនៃការប៉ាន់ស្មានថ្លៃលក់ជាក់ស្តែងរបស់សន្និធិនោះ។ សន្និធិបានលុបចោលនៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងស្ថានភាពដែលចង្អុលបង្ហាញថា តម្លៃយោងនឹងមិនអាចទទួលបានមកវិញ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៤. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

(ខ) ការលុបចោលសន្និធិដែលឈប់ប្រើប្រាស់ ឬសន្និធិដែលមានបម្រែបម្រួលយឺតយ៉ាវ (ត)

គណៈគ្រប់គ្រងវិភាគនិន្នាការលក់ និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន នៅពេលធ្វើការវិនិច្ឆ័យដើម្បីវាយតម្លៃការលុបចោលសន្និធិដែលឈប់ប្រើប្រាស់ ឬសន្និធិមានបម្រែបម្រួលយឺតយ៉ាវ។ នៅពេលដែលការរំពឹងទុកខុសពីការប៉ាន់ស្មានដំបូងភាពខុសគ្នានោះ នឹងប៉ះពាល់ដល់តម្លៃយោងរបស់សន្និធិ។

តម្លៃយោងសន្និធិរបស់ក្រុមហ៊ុនត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ៩ នៃរបាយការណ៍ហិរញ្ញវត្ថុ ។

(គ) ឱនភាពតម្លៃនៃគណនីអតិថិជនពាណិជ្ជ

សំវិធានធនឱនភាពតម្លៃនៃគណនីអតិថិជនពាណិជ្ជ ត្រូវពឹងផ្អែកលើការសន្មតអំពីហានិភ័យចំនួនបាត់បង់ និងអត្រាខាតបង់រំពឹងទុក។ ក្រុមហ៊ុនប្រើការវិនិច្ឆ័យដើម្បីធ្វើការសន្មតទាំងនេះ និងការជ្រើសរើសធាតុចូលទៅគណនាឱនភាពនៃតម្លៃដោយផ្អែកលើប្រវត្តិក្រុមហ៊ុនកាលពីមុន លក្ខខណ្ឌស្ថានភាពទីផ្សារដែលមានស្រាប់ក៏ដូចជាការប៉ាន់ស្មានទៅមុខនៅចុងបញ្ចប់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ។

ក្រុមហ៊ុនប្រើម៉ាទ្រីសសំវិធានធនដើម្បីគណនាការខាតបង់ឥណទានរំពឹងទុកសម្រាប់គណនីអតិថិជនពាណិជ្ជ។ អត្រាសំវិធានធនគឺអាស្រ័យលើចំនួនថ្ងៃដែលគណនីអតិថិជនពាណិជ្ជបានហួសកំណត់។ ក្រុមហ៊ុនធ្វើការចែកជាត្រឹមចំពោះអតិថិជនដែលមានលំនាំបាត់បង់ស្រដៀងគ្នា។ លក្ខណៈវិនិច្ឆ័យរួមមានតំបន់ភូមិសាស្ត្រ ប្រភេទផលិតផល ប្រភេទអតិថិជន និងចំណាត់ថ្នាក់ទ្រព្យបញ្ចាំ ឬការធានារ៉ាប់រងឥណទានពាណិជ្ជកម្ម។

ម៉ាទ្រីសនៃការផ្តល់សំវិធានធនត្រូវបានផ្អែកដំបូងតាមអត្រាខាតបង់ ដែលអាចសង្កេតឃើញកន្លងមករបស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងប្រើប្រាស់តាមខ្នាតម៉ាទ្រីស ដើម្បីកែសម្រួលបទពិសោធកន្លងមកនៃការបាត់បង់ឥណទាន ជាមួយនឹងព័ត៌មានឆ្ពោះទៅមុខ។ នៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ អត្រាការប្រាក់ខាតបង់ដែលបានសង្កេតឃើញកន្លងមកត្រូវបានធ្វើបច្ចុប្បន្នភាព ហើយការផ្លាស់ប្តូរការប៉ាន់ស្មានសម្លឹងទៅមុខត្រូវបានវិភាគ។

ការវាយតម្លៃលើទំនាក់ទំនងរវាងអត្រាខាតបង់ដែលអាចសង្កេតឃើញកន្លងមក ការប៉ាន់ស្មានទៅមុខ និងការខាតបង់ឥណទានរំពឹងទុកគឺជាការប៉ាន់ស្មានដ៏សំខាន់មួយ។ ចំនួនទឹកប្រាក់នៃការបាត់បង់ឥណទានរំពឹងទុកគឺមានផលប៉ះពាល់ចំពោះការផ្លាស់ប្តូរកាលៈទេសៈ និងការព្យាករណ៍លក្ខខណ្ឌសេដ្ឋកិច្ចលើអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មកិច្ចសន្យា។ បទពិសោធន៍កន្លងមកលើការបាត់បង់ឥណទានរបស់ក្រុមហ៊ុន និងការព្យាករណ៍អំពីស្ថានភាពសេដ្ឋកិច្ចក៏អាចមិនតំណាងឱ្យភាពមិនពិតប្រាកដរបស់អតិថិជននាពេលអនាគតនោះទេ។

ព័ត៌មានអំពីការខាតបង់ឱនភាពតម្លៃនៃគណនីអតិថិជនពាណិជ្ជ របស់ក្រុមហ៊ុនត្រូវបានបង្ហាញនៅកំណត់សម្គាល់ ១០ នៃរបាយការណ៍ហិរញ្ញវត្ថុ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៤. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

(ឃ) ការវាស់វែងពន្ធលើប្រាក់ចំណូល

ការវិនិច្ឆ័យសំខាន់ គឺចាំបាច់ក្នុងការកំណត់ការប៉ាន់ស្មានពន្ធក្នុងគ្រា និងពន្ធពន្យារព្រោះចំណូលពន្ធចុងក្រោយ សម្រាប់ក្រុមហ៊ុន មិនមានភាពច្បាស់លាស់។ នៅពេលដែលលទ្ធផលចុងក្រោយនៃពន្ធ ដែលត្រូវបានកំណត់ដោយ អាជ្ញាធរពន្ធដារទឹកប្រាក់បង់ពន្ធនេះអាចខុសគ្នាពីការប៉ាន់ស្មានដំបូងនៃប្រាក់ពន្ធដែលត្រូវបង់។ ចំនួនដែលខុសគ្នា នោះអាចមានផលប៉ះពាល់លើពន្ធក្នុងគ្រានិងពន្ធពន្យារ ក្នុងគ្រាដែលបានកំណត់។ ក្រុមហ៊ុន នឹងធ្វើនិយ័តកម្មពន្ធ ក្នុងគ្រា ឬពន្ធពន្យារដែលពាក់ព័ន្ធនឹងការិយបរិច្ឆេទមុនក្នុងការិយបរិច្ឆេទបច្ចុប្បន្នលើភាពខុសគ្នាទាំងនោះ។

ចំណាយពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២៤ នៃរបាយការណ៍ហិរញ្ញវត្ថុ។

(ង) ការកំណត់នៃរយៈពេលភតិស្យា

ក្រុមហ៊ុនកំណត់រយៈពេលភតិស្យាថាជារយៈពេលដែលមិនអាចលុបចោលនៃភតិស្យា រួមជាមួយនឹងរយៈពេលណា មួយមានជម្រើសក្នុងការបន្តភតិស្យា ប្រសិនបើមានហេតុផលជាក់លាក់ដែលត្រូវបានអនុវត្ត ឬរយៈពេលណាមួយ ដែលមានជម្រើសក្នុងការបញ្ចប់ភតិស្យា ប្រសិនបើមានហេតុផលជាក់លាក់ដែលមិនត្រូវបានអនុវត្ត។

ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៦ នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនមានកិច្ចសន្យាភតិស្យាដែល រួមបញ្ចូលជម្រើសការបន្ត និងបញ្ចប់។ ក្រុមហ៊ុនអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើ ក្រុមហ៊ុនមានហេតុផលជាក់ លាក់ក្នុងការអនុវត្តជម្រើសក្នុងការបន្ត ឬបញ្ចប់ភតិស្យា។ ក្រុមហ៊ុនពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ដែលបង្កើត អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ពួកគេក្នុងការអនុវត្តការបន្ត ឬបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ក្រុមហ៊ុនវាយ តម្លៃឡើងវិញនូវរយៈពេលភតិស្យា ប្រសិនបើមានព្រឹត្តិការណ៍សំខាន់ ឬការផ្លាស់ប្តូរនៅក្នុងស្ថានភាពដែលស្ថិតក្នុង ការគ្រប់គ្រងរបស់ក្រុមហ៊ុន និងប៉ះពាល់ដល់សមត្ថភាពអនុវត្ត ឬមិនអនុវត្តជម្រើសក្នុងការបន្ត ឬបញ្ចប់ភតិស្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៥. ប្រព្យសម្បត្តិ និងបរិក្ខារ

	អាគារ ដុល្លារអាមេរិក	បរិក្ខារសេវាកម្ម និងបរិក្ខារឃ្លាំង ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារសម្រាប់ ប្រតិបត្តិការ ដុល្លារអាមេរិក	ការសាងសង់កំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១០.១៤០.១៦១	២.៣៧៣.៦៥២	១.២០៧.៩៦០	១.៩៦៦.៥៥៤	១០.៥២០.២៧៤	៤.០៦០.០៥៥	១.៩៨៩.១៧៤	៣២.២៥៧.៨៣០
ការទិញបន្ថែម	១.០៦៦.៥៨១	២០៨.៦៣៧	១០៤.៩២៣	១.២៤២.០០៦	-	២៧៩.៨១៤	៨២៧.១៤៣	៣.៧២៩.១០៤
ការផ្ទេរពីសន្និធិ (កំណត់សម្គាល់ ៩)	-	១៤.០០៩	-	-	៨.៩៨០.០៩៦	១.២៨៤.៨៨៩	-	១០.២៧៨.៩៩៤
ការផ្ទេរទៅសន្និធិ (កំណត់សម្គាល់ ៩)	-	-	-	-	(៤.៣៦៣.១៣៦)	(៩៦០.៩០១)	-	(៥.៣២៧.០៣៧)
ការផ្ទេរពីការសាងសង់កំពុងដំណើរការ	១.៩៨៩.១៧៤	-	-	-	-	-	(១.៩៨៩.១៧៤)	-
ការលក់	-	(៣.២៨៨)	-	-	(១.៧៦១.៦៥៣)	(៣.៣៣១)	-	(១.៧៦៨.២៧២)
ការលុបចោល	-	(១៤៣.១៧៩)	(២២៧.៩៣០)	(១៣១.៥៧៦)	-	(១៦៤.១៥៩)	-	(៦៦៦.៨៤៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៣.១៩៥.៩១៦	២.៤៤៩.៨៣១	១.០៨៤.៩៥៣	៣.០៧៦.៩៨៤	១៣.៣៧៥.៥៨១	៤.៤៩៦.៣៦៧	៨២៧.១៤៣	៣៨.៥០៦.៧៧៥
រំលស់បង្កើន								
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤.៣២៨.៦៥៦	១.៣៨៧.១០៩	៩៥២.០៦០	១.២៣៤.៦០៧	៣.១៥៨.៨២០	២.៤៣០.៩៤៧	-	១៣.៤៩២.១៩៩
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ ២១)	១.០៦៤.៧៨១	៣១៣.២៧៧	១២១.៧៣៨	២៤០.៣២៨	២.១៨០.៧២៩	៥៤៣.០៤៩	-	៤.៤៦៣.៩០២
ការផ្ទេរទៅសន្និធិ (កំណត់សម្គាល់ ៩)	-	-	-	-	(៨៩៣.៩៤១)	(២០៩.៣៤៧)	-	(១.១០៣.២៨៨)
ការលក់	-	(៣.២៨៨)	-	-	(៧៣៧.៥៦២)	(៣.៣០០)	-	(៧៤៨.១៥០)
ការលុបចោល	-	(១៤៣.១៣១)	(២២៧.៩៣០)	(១៣១.៥៧៦)	-	(១៦៣.៨៦៥)	-	(៦៦៦.៥០២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥.៣៩៣.៤៣៧	១.៥៥៧.៩៦៧	៨៤៩.៨៦៨	១.៣៤៣.៣៥៩	៣.៧០៨.០៤៦	២.៥៩៧.៤៨៤	-	១៥.៤៤២.១៦១
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧.៨០២.៤៧៩	៨៩១.៨៦៤	២៣៥.០៨៥	១.៧៣៣.៦២៥	៩.៦៦៧.៥៣៥	១.៨៩៨.៨៨៣	៨២៧.១៤៣	២៣.០៦៤.៦១៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ពាន់រៀល)	៣១.៤០៤.៩៧៨	៣.៦០៥.៨៥១	៩៦២.៣១៧	៦.៩៧៧.៨៤១	៣៨.៩១១.៨២៧	៧.៦៤៣.០០៦	៣.៣២៩.២៥១	៩២.៨៣៥.០៧១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៥. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	អាគារ ដុល្លារអាមេរិក	បរិក្ខារសាកល និងបរិក្ខារយន្ត ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យដូល ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារសម្រាប់ ប្រតិបត្តិការ ដុល្លារអាមេរិក	ការសាងសង់កំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦.៨១០.៦៧១	១.៦១០.៣០១	១.០៤៣.៣៤៤	១.៤២១.០២៦	៩.៤៩៨.០៨៤	៣.៣៩៩.៣៤១	១.៨២៩.៧៥៦	២៥.៦១២.៥២៣
ការទិញបន្ថែម	២.០១១.៥២០	៧៦៣.៣៥១	១៦៤.៦១៦	៤៩៨.៧៧៩	-	៩៦១.៥៣៧	១.៨៦២.៣៨០	៦.២៦២.១៨៣
ការផ្ទេរពីសន្និធិ (កំណត់សម្គាល់ ៩)	-	-	-	-	៧.៩៦៨.១៧៥	៤៣៧.៧១៨	-	៨.៤០៥.៨៩៣
ការផ្ទេរទៅសន្និធិ (កំណត់សម្គាល់ ៩)	-	-	-	-	(៤.២៤៤.៦៨២)	(៧១៨.១០៣)	-	(៤.៩៦២.៧៨៥)
ការផ្ទេរពីការសាងសង់កំពុងដំណើរការ	១.៦៥១.៥៣៣	-	-	៤៦.៧៤៩	-	៤.៦៨០	(១.៧០២.៩៦២)	-
ការលក់	(៣៣៣.៥៦៣)	-	-	-	(២.៧០១.៣០៣)	(២១.៩៤៨)	-	(៣.០៥៦.៨១៤)
ការលុបចោល	-	-	-	-	-	(៣.១៧០)	-	(៣.១៧០)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១០.១៤០.១៦១	២.៣៧៣.៦៥២	១.២០៧.៩៦០	១.៩៦៦.៥៥៤	១០.៥២០.២៧៤	៤.០៦០.០៥៥	១.៩៨៩.១៧៤	៣២.២៥៧.៨៣០
រំលស់បង្ក								
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣.៩៣៨.៦១៩	១.១៧៦.៨៦៧	៨៥៨.៦៥៩	១.០៨៧.៩៤៤	៣.១៩៤.៨១៧	២.០៦២.០៩៣	-	១២.៣១៨.៩៩៩
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ ២១)	៦៨៧.០៦៦	២១០.២៤២	៩៣.៤០១	១៤៦.៦៦៣	២.០២៦.៥៣៦	៥០២.៦៧០	-	៣.៦៦៦.៥៧៨
ការផ្ទេរទៅសន្និធិ (កំណត់សម្គាល់ ៩)	-	-	-	-	(៧១៥.៩៣១)	(១១៤.៨៧៣)	-	(៨៣០.៨០៤)
ការលក់	(២៩៧.០២៩)	-	-	-	(១.៣៤៦.៦០២)	(១៥.៧៧៣)	-	(១.៦៥៩.៤០៤)
ការលុបចោល	-	-	-	-	-	(៣.១៧០)	-	(៣.១៧០)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.៣២៨.៦៩៦	១.៣៨៧.១០៩	៩៥២.០៦០	១.២៣៤.៦០៧	៣.១៥៨.៨២០	២.៤៣០.៩៤៧	-	១៣.៤៤២.១៩៩
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥.៨១១.៤៦៥	៩៨៦.៥៤៣	២៥៥.៩០០	៧៣១.៩៤៧	៧.៣៦១.៤៥៤	១.៦២៩.១០៨	១.៩៨៩.១៧៤	១៨.៧៦៥.៦៣១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ពាន់រៀល)	២៣.៧៣៩.៩៩៨	៤.០៣០.០២៨	១.០៤៥.៣៥២	២.៩៩០.០០៣	៣០.០៧១.៥៤០	៦.៦៥៤.៩០៦	៨.១២៥.៧៧៦	៧៦.៦៥៧.៦០៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៦. ភតិសន្យា

ក្រុមហ៊ុនជួលដី បន្ទប់តាំងបង្ហាញ និងឃ្លាំងស្តុកទំនិញ។ ការជួលទាំងនេះជាធម្មតាមានរយៈពេលចាប់ពី ២ឆ្នាំ ទៅ ៥០ ឆ្នាំ (២០២៣៖ ២ឆ្នាំ ទៅ ៥០ឆ្នាំ) ហើយមានជម្រើសក្នុងការបន្តជួលបន្តបន្ទាប់ពីកាលបរិច្ឆេទនោះ។ ការបង់ថ្លៃជួលត្រូវបានចាត់ទុកឡើងវិញនៅចុងបញ្ចប់នៃរយៈពេលជួលដើម្បីឆ្លុះបញ្ចាំងពីតម្លៃទីផ្សារនៃការជួល។ ចំពោះភតិសន្យាមួយចំនួន ក្រុមហ៊ុនមិនត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចសន្យាជួលបន្តឡើយ។

បន្ទប់តាំងបង្ហាញ និងឃ្លាំងជួលត្រូវបានជួលជាច្រើនឆ្នាំមកហើយដោយបានធ្វើកិច្ចសន្យាជួលដី និងអគាររួមគ្នា។

ព័ត៌មានអំពីភតិសន្យាដែលក្រុមហ៊ុនជាភតិកៈត្រូវបានបង្ហាញដូចខាងក្រោម៖

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ដូចបានចាត់ថ្នាក់ឡើងវិញ កំណត់សម្គាល់ ៣១)	ពាន់រៀល
នាថ្ងៃទី១ ខែមករា	៣២.០៨៩.៨០៧	១៣១.០៨៦.៨៦២	៣.១១៨.៤៤៨	១២.៨៣៨.៦៥០
ការបន្ថែម	៣.៧១១.៦០១	១៥.១០៩.៩២៨	៣០.៦៨៨.៧១១	១២៦.១៣០.៦០២
រំលស់ (កំណត់សម្គាល់ ២១)	(២.១២៩.៤០៦)	(៨.៦៦៨.៨១២)	(១.៦១៦.៤៨០)	(៦.៦៤៣.៧៣៣)
ការឈប់ទទួលស្គាល់	-	-	(១០០.៨៧២)	(៤១៤.៥៨៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៩៩៨.១៧០)	-	(៨២៤.០៧៣)
នាថ្ងៃទី៣១ ខែធ្នូ	៣៣.៦៧២.០០២	១៣៥.៥២៩.៨០៨	៣២.០៨៩.៨០៧	១៣១.០៨៦.៨៦២

បំណុលភតិសន្យា

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១.២៤០.៩១៨	៤.៩៩៤.៦៩៥	៨៨៥.២៩៦	៣.៦១៦.៤៣៤
រយៈពេលវែង	២៨.៩៣៣.៥៩៤	១១៦.៤៥៧.៧១៦	២៦.៧៩៤.០១២	១០៩.៤៥៣.៥៣៩
	៣០.១៧៤.៥១២	១២១.៤៥២.៤១១	២៧.៦៧៩.៣០៨	១១៣.០៦៩.៩៧៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៦. ភតិសន្យា (ត)

បម្រែបម្រួលបំណុលភតិសន្យា

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	២៧.៦៧៩.៣០៨	១១៣.០៦៩.៩៧៣	៣.៥៥៧.២៣៣	១៤.៦៤៥.១២៨
ការបន្ថែម	៣.៧១១.៦០១	១៥.១០៩.៩២៨	២៥.៣៩២.៧២៦	១០៤.៣៦៤.១០៤
ចំណាយហិរញ្ញប្បទានក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ ២៣)	២.៤៧៦.២៨៩	១០.០៨០.៩៧៣	១.២៥១.៣៦៧	៥.១៤៣.១១៨
ការទូទាត់	(៣.៦៩២.៦៨៦)	(១៥.០៣២.៩២៥)	(២.៣៩២.៨៤៩)	(៩.៨៣៤.៦០៩)
ការឈប់ទទួលស្គាល់	-	-	(១២៩.១៦៩)	(៥៣០.៨៨៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៧៧៥.៥៣៨)	-	(៧១៦.៨៨៣)
នាថ្ងៃទី៣១ ខែធ្នូ	៣០.១៧៤.៥១២	១២១.៤៥២.៤១១	២៧.៦៧៩.៣០៨	១១៣.០៦៩.៩៧៣

ទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភតិសន្យារយៈពេលខ្លី និងភតិសន្យាទ្រព្យ				
សកម្មដែលមានតម្លៃទាប				
(កំណត់សម្គាល់ ២២)	៣៥.៥៧៨	១៤៤.៨៣៨	៣៥.២៨៤	១៤៥.០១៧

៧. ការវិនិយោគនៅក្នុងក្រុមហ៊ុនពាក់ព័ន្ធនឹង

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃភាគហ៊ុនដែលមិនមានក្នុងទីផ្សារ				
ក្នុងតម្លៃដើម	-	-	-	-
ចំណែកនៃលទ្ធផលពីព្យាបាលសម្ព័ន្ធ				
បន្ទាប់ពីបង់ពន្ធ	៤១៩.៥៣៦	១.៧០៧.៩៣១	-	-
ការកាត់ត្រាប្រឡងប្រឡងនៃសំវិធានធន	២៥០.០០០	១.០១៧.៧៥០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣០.៧៩៩)	-	-
	៦៦៩.៥៣៦	២.៦៩៤.៨៨២	-	-

ក្រុមហ៊ុនបានទិញយកភាគហ៊ុន២៥% ក្នុងក្រុមហ៊ុន អ អិម អេ អូតូម៉ូតីវ (ខេមបូឌា) ឯ.ក ក្នុងតម្លៃទឹកប្រាក់ ២៥០.០០០ដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៧. ការវិនិយោគនៅក្នុងក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធ (ត)

ឈ្មោះក្រុមហ៊ុនសម្ព័ន្ធ	ប្រទេសដែលបាន ចុះបញ្ជីពាណិជ្ជកម្ម	ភាគហ៊ុនក្នុងមូលធន ជាក់ស្តែង (%)	ប្រភេទអាជីវកម្ម
			២០២៤/២០២៣
អ អិម អេ អូតូម៉ូតីវ (ខេមបូឌា) ឯ.ក	ប្រទេសកម្ពុជា	២៥	ដំឡើងយានយន្ត សកម្មភាពនេះរួមចំណែក ដល់ផ្នែកអាជីវកម្មរបស់ អាជីវកម្ម ហូដ

ព័ត៌មានសង្ខេបហិរញ្ញវត្ថុនៃក្រុមហ៊ុនសម្ព័ន្ធ

តារាងខាងក្រោមបង្ហាញអំពីព័ត៌មានសង្ខេបហិរញ្ញវត្ថុសារវន្តនៃក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលបានធ្វើនិយ័តកម្ម
 សម្រាប់ភាពខុសគ្នាណាមួយក្នុងគោលការណ៍គណនេយ្យ និងការរៀងផ្ទាត់ព័ត៌មានទៅនឹងតម្លៃយោង នៃចំណាប់
 អារម្មណ៍របស់ក្រុមហ៊ុនទៅលើក្រុមហ៊ុនសម្ព័ន្ធ៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនបានធ្វើសវនកម្ម				
ទ្រព្យសកម្ម និងបំណុល៖				
ទ្រព្យសកម្មរយៈពេលវែង	១៦.៣២៧.៦០២	៦៥.៧១៨.៥៩៨	១១.៨០០.៨១១	៤៨.២០៦.៣១៣
ទ្រព្យសកម្មរយៈពេលខ្លី	២៤.៧០០.៥០៦	៩៩.៤១៩.៥៣៧	២៦.៤៦៧.៨៣០	១០៨.១២១.០៨៥
បំណុលរយៈពេលវែង	(៧.៥១៩.៨៦៩)	(៣០.២៥១.៣៧៣)	(៦.៧០១.៦៥៦)	(២៧.៣៧៦.២៦៥)
បំណុលរយៈពេលខ្លី	(២៩.៥៨៧.៧៣៤)	(១១៩.០៩០.៦២៩)	(៣០.១១៩.១៩៨)	(១២៣.០៣៦.៩២៣)
ទ្រព្យសកម្មសុទ្ធ	៣.៩០០.៥០៥	១៥.៧៩៦.១៣៣	១.៤៤៧.៧៨៧	៥.៩១៤.២១០
លទ្ធផល៖				
ចំណេញសម្រាប់ការិយបរិច្ឆេទ	២.៤៧៦.៧១៨	១០.០៨២.៧១៩	៦.៨៣០.៧១៧	២៨.០៧៤.២៤៧
លទ្ធផលខាតលម្អិតផ្សេងៗសរុប	២.៤៧៦.៧១៨	១០.០៨២.៧១៩	៦.៨៣០.៧១៧	២៨.០៧៤.២៤៧
រូបបញ្ចូលក្នុងលទ្ធផលលម្អិតសរុប នៃក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធគឺ៖				
ចំណូល	៨៤.៨៩៩.៨៤៧	៣៤៥.៦២៧.២៧៧	១៣៣.៧៤៤.៦៩៨	៥៤៩.៦៩០.៧០៩
ចំណែកនៃលទ្ធផលរបស់ក្រុមហ៊ុន៖				
ចំណេញសម្រាប់ការិយបរិច្ឆេទ	៤១៩.៥៣៦	១.៧០៧.៩៣១	-	-

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៧. ការវិនិយោគនៅក្នុងក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធ (ត)

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានទទួលស្គាល់ចំណេញលើសចំនួន ៤១៩.៥៣៦ដុល្លារអាមេរិក បន្ទាប់ពីទូទាត់ចំណែកនៃការខាតបង់សរុបចំនួន ៥១៤.៩៥១ដុល្លារអាមេរិក (២០២៣៖ ៥១៤.៩៥១ដុល្លារអាមេរិក)។

៨. ការវិនិយោគផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកំណត់នៅតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ ("FVTOCI")				
ក្នុងតម្លៃសមស្រប៖				
មូលបត្រកម្មសិទ្ធិដែលមិនមានក្នុងទីផ្សារ				
- ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក				
នាថ្ងៃទី១ ខែមករា	៥.៦០០.០០០	២២.៨៧៦.០០០	៥.៦០០.០០០	២៣.០៥៥.២០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៣៦.០០០)	-	(១៧៩.២០០)
នាថ្ងៃទី១ ខែធ្នូ	៥.៦០០.០០០	២២.៥៤០.០០០	៥.៦០០.០០០	២២.៨៧៦.០០០

នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងលក់ និងទិញភាគហ៊ុនជាមួយក្រុមហ៊ុន DEVCO Capital Limited សម្រាប់ការទិញភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុន ប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក ចំនួន ៥.០០០.០០០ ដុល្លារអាមេរិក (ស្មើនឹង ២០.៣៧០.០០០រៀល)។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលបានអនុម័តបន្ថែមដើមទុន ទៅក្នុងក្រុមហ៊ុនប៊ីអេសភី ហ្វាយនែន (ខេមបូឌា) ម.ក ("អ្នករងការវិនិយោគ") ក្នុងគោលបំណងដើម្បីបន្ថែមដើមទុន ក្នុងតម្លៃទឹកប្រាក់ ៦០០.០០០ដុល្លារអាមេរិក (សមមូលនឹង ២.៤៤២.០០០.០០០រៀល)។ ការកើនឡើងនៃដើមទុនចុះបញ្ជីរបស់អ្នករងការវិនិយោគនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ក្រុមហ៊ុនមានផលប្រយោជន៍មិនកាន់កាប់ចំនួន ១០% ក្នុងមូលធនរបស់អ្នករងការវិនិយោគដែលបានកំណត់ជាការវិនិយោគនៅ "FVTOCI" ដោយសារក្រុមហ៊ុនចាត់ទុកការវិនិយោគនេះថាជាយុទ្ធសាស្ត្រនៃការវិនិយោគរយៈពេលវែង ហើយការប្រែប្រួលនៃតម្លៃទីផ្សារនៃការវិនិយោគនេះនឹងមិនប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ។

ពុំមានភាគលាភដែលបានប្រកាស និងបង់ក្នុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤(២០២៣៖ គ្មាន)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៩. សន្និធិ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
យានយន្ត គ្រឿងបន្លាស់ និងបរិក្ខារ				
ថ្លៃដើម	៩២.៥៨៤.៦៩៥	៣៧២.៦៥៣.៣៩៧	១៦២.២៤៩.១៨៧	៦៦២.៧៨៧.៩២៩
សំវិធានធនលើសន្និធិដែលមាន				
បម្រែបម្រួលយឺតយ៉ាវ	(៣.០៥៤.២៩៩)	(១២.២៩៣.៥៥៣)	(៤.២៤៧.៨៤៣)	(១៧.៣៥២.៤៣៩)
	៨៩.៥៣០.៣៩៦	៣៦០.៣៥៩.៨៤៤	១៥៨.០០១.៣៤៤	៦៤៥.៤៣៥.៤៩០

ថ្លៃដើមនៃសន្និធិរបស់ក្រុមហ៊ុន ដែលត្រូវបានទទួលស្គាល់ថាជាការចំណាយលើការលក់ក្នុងអំឡុងការិយបរិច្ឆេទគឺ ៣៣៣.៦៣៩.៩១៧ ដុល្លារអាមេរិក (២០២៣៖ ៣៦០.៩១០.១២៩ដុល្លារអាមេរិក)។

សន្និធិដែលមានបម្រែបម្រួលយឺតយ៉ាវ

ការផ្ទៀងផ្ទាត់សំវិធានធនសម្រាប់សន្និធិដែលមានបម្រែបម្រួលយឺតយ៉ាវ៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	៤.២៤៧.៨៤៣	១៧.៣៥២.៤៣៩	៣.៩៣៤.៩២១	១៦.២០០.០៧០
(ការកាត់ត្រាត្រឡប់មកវិញ)/				
សំវិធានធនក្នុងការិយបរិច្ឆេទ				
(កំណត់សម្គាល់ ២១)	(៨៧៥.២២៣)	(៣.៥៦៣.០៣៣)	៥៥៧.២២៨	២.២៩០.២០៧
ការលុបចោល	(៣១៨.៣២១)	(១.២៩៥.៨៨៥)	(២៤៤.៣០៦)	(១.០០៤.០៩៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៩៩.៩៦៨)	-	(១៣៣.៧៤០)
នាថ្ងៃទី៣១ ខែធ្នូ	៣.០៥៤.២៩៩	១២.២៩៣.៥៥៣	៤.២៤៧.៨៤៣	១៧.៣៥២.៤៣៩

ការកាត់ត្រាត្រឡប់មកវិញនៃសំវិធានធនគឺដោយសារតែការលក់សន្និធិដែលមានតម្លៃធ្លាក់ចុះ។ ការកាត់ត្រាត្រឡប់មកវិញ និងការលុបចោលត្រូវបានកាត់បញ្ចូលក្នុងចំណាយប្រតិបត្តិការនៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

ការផ្ទេរទៅ/ពីទ្រព្យសម្បត្តិ និងបរិក្ខារ

អំឡុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនបានធ្វើការផ្ទេរសន្និធិមួយចំនួនរបស់ខ្លួនទៅ ទ្រព្យសម្បត្តិ និងបរិក្ខារចំនួន ១០.២៧៨.៩៩៤ដុល្លារអាមេរិក (ស្មើនឹង ៤១.៨៤៥.៧៨៥ ពាន់រៀល) (២០២៣៖ ៨.៤០៥.៨៩៣ដុល្លារអាមេរិក (ស្មើនឹង ៣៤.៣៣៨.០៧៣ ពាន់រៀល)) ដោយសារសន្និធិទាំងនេះ ពុំមានការលក់ក្នុង ប្រតិបត្តិការអាជីវកម្មទៀតនោះទេ ដោយគោលបំណងទុកសម្រាប់តាំងបង្ហាញវិញ។

អំឡុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ក្រុមហ៊ុនបានធ្វើការផ្ទេរទ្រព្យសម្បត្តិ និងបរិក្ខាររបស់ខ្លួនមួយចំនួន ទៅសន្និធិដែលមានចំនួនសុទ្ធ ៤.២២០.៧៤៩ដុល្លារអាមេរិក (ស្មើនឹង ១៧.១៨២.៦៦៩ ពាន់រៀល) (២០២៣៖ ៤.១៣១.៩៨១ដុល្លារអាមេរិក (ស្មើនឹង ១៦.៨៧៩.១៤២ ពាន់រៀល)) ដោយគោលបំណងប្រើប្រាស់ដំបូងទុក សម្រាប់ការតាំងបង្ហាញ បន្ទាប់មកគឺត្រូវបានលក់ទៅឱ្យអតិថិជនវិញ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីអតិថិជនពាណិជ្ជ				
ភាគីទីបី	៥.៤៨៤.១៣៩	២២.០៧៣.៦៥៩	៨.២៥៥.០៤៤	៣៣.៧២១.៨៥៥
សំវិធានធនលើការខាតបង់ឱនភាពតម្លៃ	(៦២.៥៤៧)	(២៥១.៧៥២)	(៤០.៦៩៣)	(១៦៦.២៣១)
	<u>៥.៤២១.៥៩២</u>	<u>២១.៨២១.៩០៧</u>	<u>៨.២១៤.៣៥១</u>	<u>៣៣.៥៥៥.៦២៤</u>
គណនីត្រូវទទួលផ្សេងៗ				
ចំណាយទុកមុន	១២.៩៣២.៦៥៨	៥២.០៥៣.៩៤៨	៧.៩៥១.៦៩១	៣២.៤៨២.៦៥៨
គណនីត្រូវទទួលផ្សេងៗ	៣.៤៤៦.៦១៥	១៣.៨៧២.៦២៥	២.៥៤៦.៨៣០	១០.៤០៣.៨០០
ប្រាក់កក់	១.០៤២.២៩១	៤.១៩៥.២២៣	៨១០.៤៤៩	៣.៣១០.៦៨៤
ពន្ធត្រូវទទួលផ្សេងៗ	៦៩៣.៦៧៥	២.៧៩២.០៤២	២.៧៣៥.០៣៤	១១.១៧២.៦១៤
	<u>១៨.១១៥.២៣៩</u>	<u>៧២.៩១៣.៨៣៨</u>	<u>១៤.០៤៤.០០៤</u>	<u>៥៧.៣៦៩.៧៥៦</u>
	<u>២៣.៥៣៦.៨៣១</u>	<u>៩៤.៧៣៥.៧៤៥</u>	<u>២២.២៥៨.៣៥៥</u>	<u>៩០.៩២៥.៣៨០</u>

គណនីពាណិជ្ជ គឺជាចំនួនទឹកប្រាក់ជំពាក់ពីអតិថិជនកិច្ចសន្យាសម្រាប់ទំនិញដែលបានលក់ ឬសេវាកម្មបានធ្វើ នៅក្នុងដំណើរការអាជីវកម្មធម្មតា។ ពុំមានការប្រាក់ និងមានលក្ខខណ្ឌកំណត់សងធម្មតាដែលផ្តល់ដោយក្រុមហ៊ុន គឺ៣០ថ្ងៃ (២០២៣៖ ៣០ ថ្ងៃ)។ លក្ខខណ្ឌកំណត់ផ្សេងៗ ត្រូវបានពិនិត្យ និងអនុវត្តតាមករណីនីមួយៗ។

ចំណាយបង់ប្រាក់ប្រចាំថ្ងៃមានការទូទាត់ជាមុនចំនួន ១០.០០០.០០០ដុល្លារអាមេរិក (សមមូលនឹង៤០.២៥០.០០០.០០០រៀល) (២០២៣៖ ៥.០៥៩.២០០ដុល្លារអាមេរិក (សមមូលនឹង២០.៧៩៣.៣១២.០០០រៀល) ទៅញាតិសម្ព័ន្ធ លើការទិញសន្និធិ។

ឱនភាពតម្លៃនៃគណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ

ការខាតបង់លើឱនភាពតម្លៃដែលទាក់ទងនឹងគណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានកត់ត្រាដោយប្រើគណនីសំវិធានធនលើឱនភាពតម្លៃ លុះត្រាតែក្រុមហ៊ុនពេញចិត្តថាមិនមានដើមចមណាដែលអាចប្រមូលបានមកវិញ ក្នុងករណីនេះការខាតបង់លើការថយចុះនៃតម្លៃត្រូវបានលុបចេញពីបញ្ជី ដោយផ្ទាល់ដោយរៀបរៀងគណនីអតិថិជនពាណិជ្ជ និងគណនីអតិថិជនផ្សេងៗ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ (ត)

បម្រែបម្រួលក្នុងឱនភាពតម្លៃនៃគណនីអតិថិជនពាណិជ្ជមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	៤០.៦៩៣	១៦៦.២៣១	៤៨.៦៣៧	២០០.២៣៩
ការបន្ថែម/(ការកាត់ត្រាត្រឡប់មកវិញ)				
ការខាតបង់ឱនភាពតម្លៃ				
(កំណត់សម្គាល់ ២១)	២២.៦៨៥	៩២.៣៥១	(៦.២៦១)	(២៥.៧៣៣)
ការលុបចោល	(៨៣១)	(៣.៣៨៣)	(១.៦៨៣)	(៦.៩១៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៤៤៧)	-	(១.៣៥៨)
នាថ្ងៃទី៣១ ខែធ្នូ	៦២.៥៤៧	២៥១.៧៥២	៤០.៦៩៣	១៦៦.២៣១

១១. ទឹកប្រាក់ជំពាក់ពីភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពាណិជ្ជ				
បុត្រសម្ព័ន្ធក្រុមក្រុមហ៊ុនមេរួម	៦.០០៦.៨៨៩	២៤.១៧៧.៧២៨	៥.៨៣៤.៥០៤	២៣.៨៣៣.៩៤៩
ភាគីពាក់ព័ន្ធផ្សេងៗ	១៧៨.៥៩១	៧១៨.៨២៩	២៥៤.៩៩៧	១.០៤១.៦៦៣
	៦.១៨៥.៤៨០	២៤.៨៩៦.៥៥៧	៦.០៨៩.៥០១	២៤.៨៧៥.៦១២

ទឹកប្រាក់ជំពាក់ពីភាគីពាក់ព័ន្ធ គឺមិនមានការប្រាក់ មិនមានការធានា ហើយត្រូវសងតាមតម្រូវការ។ អាស្រ័យហេតុនេះ ការខាតបង់ឥណទានរំពឹងទុក គឺផ្អែកទៅលើការប៉ាន់ស្មានថាការទូទាត់សងនៃគណនីពាណិជ្ជត្រូវទទួល ត្រូវបានតម្រូវឱ្យសងនៅចុងការិយបរិច្ឆេទដោយមានកិច្ចសន្យារយៈពេលខ្លីសម្រាប់ការទូទាត់។ ក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមក្រុមហ៊ុនមេរួមនិងភាគីពាក់ព័ន្ធផ្សេងៗ គឺមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីទូទាត់សមតុល្យ ប្រសិនបើត្រូវបានទាមទារនៅចុងការិយបរិច្ឆេទ។ ដូច្នេះការខាតបង់ឥណទានរំពឹងទុកទំនងជាមិនមានផលប៉ះពាល់ខ្លាំងដែលអាចឈានទៅដល់កម្រិត ០%។

១២. ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល ១២ ខែ	១៧.០០០.០០០	៦៨.៤២៥.០០០	-	-

ចំនួនខាងលើកំណត់ឱ្យប្រាក់បញ្ញើរយៈពេលខ្លីដែលបានតម្កល់ទុកជាមួយធនាគារដែលមានកិត្យានុភាព និងមានលក្ខខណ្ឌកាលកំណត់ ១២ខែជាមួយនឹងអត្រាការប្រាក់ចាប់ពី ៤,៧៥% ទៅ ៧,០០% ក្នុងមួយឆ្នាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមតុល្យធនាគារ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសាច់ប្រាក់នៅធនាគារ	១៧.១១៣.៨៧៦	៦៨.៨៨៣.៣៥១	២២.១៥៧.៦០៥	៩០.៥១៣.៨១៦
ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ	៥.០០០	២០.១២៥	៥.០០០	២០.៤២៥
	១៧.១១៨.៨៧៦	៦៨.៩០៣.៤៧៦	២២.១៦២.៦០៥	៩០.៥៣៤.២៤១
ការធានាលើសញ្ញាប័ណ្ណ CGIF	(៥៨៦.៥៩៣)	(២.៣៦១.០៣៧)	(៥៦៤.៤៧០)	(២.៣០៥.៨៦០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៦.៥៣២.២៨៣	៦៦.៥៤២.៤៣៩	២១.៥៩៨.១៣៥	៨៨.២២៨.៣៨១

សាច់ប្រាក់ និងសាច់ប្រាក់ធនាគាររបស់ក្រុមហ៊ុនរួមមានទឹកប្រាក់សម្រាប់ការធានាលើសញ្ញាប័ណ្ណដែលកាន់កាប់ដោយធនាគារអភិវឌ្ឍន៍អាស៊ី ទាក់ទងនឹងសាជីវកម្មធានាឥណទាន និងវិនិយោគ (ដែលហៅកាត់ថា “CGIF”) ដូច្នេះហើយទើបទឹកប្រាក់នេះមិនអាចប្រើប្រាស់ជាទូទៅដោយក្រុមហ៊ុនបានទេ។

សាច់ប្រាក់នៅធនាគារតំណាងឱ្យគណនីចរន្ត និងគណនីសន្សំរក្សានៅធនាគារពាណិជ្ជកម្មក្នុងស្រុក ដែលទទួលបានអត្រាការប្រាក់ចាប់ពីសូន្យ ដល់ ៤.០០% (២០២៣៖ សូន្យ ដល់ ៤.០០%) ក្នុងមួយឆ្នាំ។

១៤. ស្មើមុល

ព័ត៌មានលម្អិត ផ្នែកលើលក្ខន្តិកៈក្រុមហ៊ុនមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ចំនួនភាគហ៊ុន	សមមូលស្មើនឹង ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	សមមូលស្មើនឹង ដុល្លារអាមេរិក
ភាគហ៊ុនធម្មតាបានចុះបញ្ជីបោះផ្សាយ និងបានបង់គ្រប់ចំនួន (តម្លៃចារិក ៤.០០០.០០០ រៀល (ស្មើនឹង ១.០០០ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន)				
នាថ្ងៃទី១ ខែមករា/ថ្ងៃទី៣១ ខែធ្នូ	១.០០០	៤.០០០.០០០	១.០០០	៤.០០០.០០០
ពាន់រៀល		១៦.០០០.០០០		១៦.០០០.០០០

អ្នកកាន់ភាគហ៊ុនធម្មតាមានសិទ្ធិទទួលបានភាគលាភដូចដែលបានប្រកាសពីពេលមួយទៅពេលមួយ និងមានសិទ្ធិទទួលបានសំឡេងឆ្នោតក្នុងមួយភាគហ៊ុននៅក្នុងការប្រជុំរបស់ក្រុមហ៊ុន។ រាល់ភាគហ៊ុនធម្មតាមានចំណាត់ថ្នាក់ស្មើគ្នាទាក់ទងនឹងទ្រព្យសកម្មនៅសល់របស់ក្រុមហ៊ុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៥. ឥណទាន និង ប្រាក់កម្ចី

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ហិរញ្ញប្បទានពាណិជ្ជកម្ម	៥.២៩៤.៩៥០	២១.៣១២.១៧៤	៣៧.៧៦២.៩១០	១៥៤.២៦១.៤៨៨
មូលបត្របំណុល	៤.៨០៧.៨៣៤	១៩.៣៥១.៥៣២	៤.៧៦២.៦៦៣	១៩.៤៥៥.៤៧៨
ឥណទានមានការកំណត់	៣.០០០.០០០	១២.០៧៥.០០០	៣.០០០.០០០	១២.២៥៥.០០០
	១៣.១០២.៧៨៤	៥២.៧៣៨.៧០៦	៤៥.៥២៥.៥៧៣	១៨៥.៩៧១.៩៦៦
ការប្រាក់ត្រូវទូទាត់បង្គរ	៦១២.២៥៧	២.៤៦៤.៣៣៤	-	-
	១៣.៧១៥.០៤១	៥៥.២០៣.០៤០	៤៥.៥២៥.៥៧៣	១៨៥.៩៧១.៩៦៦
រយៈពេលវែង				
ឥណទានមានការកំណត់	២៤.០០០.០០០	៩៦.៦០០.០០០	២៧.០០០.០០០	១១០.២៩៥.០០០
មូលបត្របំណុល	-	-	៤.៨០៧.៨៣៤	១៩.៦៤០.០០២
	២៤.០០០.០០០	៩៦.៦០០.០០០	៣១.៨០៧.៨៣៤	១២៩.៩៣៥.០០២
ឥណទាន និងប្រាក់កម្ចីសរុប	៣៧.៧១៥.០៤១	១៥១.៨០៣.០៤០	៧៧.៣៣៣.៤០៧	៣១៥.៩០៦.៩៦៨

ហិរញ្ញប្បទានពាណិជ្ជកម្ម

ហិរញ្ញប្បទានពាណិជ្ជកម្មតំណាងឱ្យកាតព្វកិច្ចហិរញ្ញវត្ថុរយៈពេលខ្លី ដែលធ្វើឡើងជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងអត្រាការប្រាក់ដែលបានកំណត់ទុកជាមុន និងកាលបរិច្ឆេទផុតកំណត់។ ប្រាក់ទទួលបានពីឥណទានត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់បម្រែបម្រួលទុនបង្វិលដែលមានស្រាប់របស់ក្រុមហ៊ុន។ ចំណាយការប្រាក់សម្រាប់រយៈពេល១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៨៧៥.៧២៨ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ៤.៩៦៨.៧៤៦ដុល្លារអាមេរិក)។

មូលបត្របំណុលសាជីវកម្ម

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលសាជីវកម្មដែលគ្មានទ្រព្យធានា គ្មានអនុគ្រោះ និងមានការធានាចំនួន ៨០ពាន់លានរៀល (សមមូលទៅនឹង ១៩.៦៧លានដុល្លារអាមេរិក) ដោយសាច់ប្រាក់មូលបត្របំណុលសាជីវកម្មទទួលបានសុទ្ធចំនួន ៧៦.៣៨ពាន់លានរៀល (សមមូលទៅនឹង ១៨.៧៨លានដុល្លារអាមេរិក) ដែលមានរយៈពេល៥ឆ្នាំ ដែលនឹងត្រូវទូទាត់ជាផ្នែកៗមុន និងនៅថ្ងៃផុតកាលកំណត់។ មូលបត្របំណុលសាជីវកម្មទាំងនេះត្រូវបានធានាដោយសាជីវកម្មធានាឥណទាន និងវិនិយោគ (ដែលហៅកាត់ថា “CGIF”) ដែលជាមូលនិធិបរទេសបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ សាច់ប្រាក់សុទ្ធរបស់មូលបត្របំណុលត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានថ្មីដល់ទុនបង្វិលដែលមានស្រាប់របស់ក្រុមហ៊ុន។ ចំណាយការប្រាក់សម្រាប់រយៈពេល ១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៤៨៧.០៨៥ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ៨៧០.៨៤៣ដុល្លារអាមេរិក)។

ឥណទានមានការកំណត់

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចសន្យាព្រមព្រៀងលើប្រាក់កម្ចីមានការធានាជាមួយធនាគារ Export-Import Bank of Thailand ដែលបានអនុម័តទឹកប្រាក់មានកំណត់ចំនួន ៣០លានដុល្លារអាមេរិក និងត្រូវសងវិញ ៦ខែម្តងជា ១០ដំណាក់កាល ក្នុងរយៈពេល៥ឆ្នាំ។ ចំណាយការប្រាក់សម្រាប់រយៈពេល១២ខែ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ២.៣០០.១៦៨ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ៦៥.៣៥៨ដុល្លារអាមេរិក)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៥. ឥណទាន និងប្រាក់កម្ចី (ត)

លក្ខខណ្ឌនៃឥណទាន និងប្រាក់កម្ចីមិនទាន់បានទូទាត់មានដូចខាងក្រោម៖

		រូបិយប័ណ្ណ	អត្រាការប្រាក់ធម្មតា	កាលកំណត់	តម្លៃយោង	
					ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤					៧៧.៣៣៣.៤០៧	៣១៥.៩០៦.៩៦៨
កម្ចីបន្ថែម						
			EURIBOR/SOFR + ៦,៧៩% ដល់	៩០ - ១៨០ថ្ងៃ		
			ក្រោយពេលដក			
ហិរញ្ញប្បទានពាណិជ្ជកម្ម I	ដុល្លារអាមេរិក	៦,៨៤% ក្នុងមួយឆ្នាំ	ឥណទាន	៥៤.៧៣៥.៧៤៣	២២២.៨២៩.២១០	
			៩០ថ្ងៃ ក្រោយពេល			
ហិរញ្ញប្បទានពាណិជ្ជកម្ម II	ដុល្លារអាមេរិក	៨,៥០% ក្នុងមួយឆ្នាំ	ដកឥណទាន	៦.០១៣.៩១៥	២៤.៤៨២.៦៤៨	
			៩០ថ្ងៃ ក្រោយពេល			
ហិរញ្ញប្បទានពាណិជ្ជកម្ម III	ដុល្លារអាមេរិក	៧,៥០% ក្នុងមួយឆ្នាំ	ដកឥណទាន	២.៦៣០.៥១៨	១០.៧០៨.៨៣៩	
			១៨០ថ្ងៃក្រោយ			
ហិរញ្ញប្បទានពាណិជ្ជកម្ម IV	ដុល្លារអាមេរិក	៨,០០% ក្នុងមួយឆ្នាំ	ពេលដកឥណទាន	១០.១០៥.៩៣៣	៤១.១៤១.២៥៣	
				៧៣.៤៨៦.១០៩	២៩៩.១៦១.៩៥០	
ការទូទាត់សង						
				ថ្ងៃទី៩ ខែមេសា		
មូលបត្របំណុលសាជីវកម្ម	រៀល	៥,៥០% ក្នុងមួយឆ្នាំ	ឆ្នាំ២០២៥	(៤.៧៦២.៦៦៤)	(១៩.៣៨៨.៨០៥)	
		EURIBOR/SOFR + ៦,៧៩% ដល់	៩០ - ១៨០ថ្ងៃ			
			ក្រោយពេលដក			
ហិរញ្ញប្បទានពាណិជ្ជកម្ម I	ដុល្លារអាមេរិក	៦,៨៤% ក្នុងមួយឆ្នាំ	ឥណទាន	(៧៦.៦២៣.៣៨២)	(៣១១.៩៣៣.៧៨៨)	
			៩០ថ្ងៃ ក្រោយពេល			
ហិរញ្ញប្បទានពាណិជ្ជកម្ម II	ដុល្លារអាមេរិក	៨,៥០% ក្នុងមួយឆ្នាំ	ដកឥណទាន	(៧.៩៧៤.០០៩)	(៣២.៤៦២.១៩១)	
			៩០ថ្ងៃ ក្រោយពេល			
ហិរញ្ញប្បទានពាណិជ្ជកម្ម III	ដុល្លារអាមេរិក	៧,៥០% ក្នុងមួយឆ្នាំ	ដកឥណទាន	(៣.៦២៣.២៨៤)	(១៤.៧៥០.៣៨៩)	
			១៨០ថ្ងៃ ក្រោយ			
ហិរញ្ញប្បទានពាណិជ្ជកម្ម IV	ដុល្លារអាមេរិក	៨,០០% ក្នុងមួយឆ្នាំ	ពេលដកឥណទាន	(១៧.៧៣៣.៣៩៣)	(៧២.១៩២.៦៤៣)	
		SOFR + ២,៥០% ដល់	ថ្ងៃទី២១ ខែធ្នូ			
ឥណទានមានកាលកំណត់	ដុល្លារអាមេរិក	២,៨៥% ក្នុងមួយឆ្នាំ	ឆ្នាំ២០២៨	(៣.០០០.០០០)	(១២.២១៣.០០០)	
				(១០៨.៩៥៤.០៦៨)	(៤៤៣.៥៥២.០១១)	
ការប្រាក់ត្រូវទូទាត់បង្គរ					៦១២.២៥៧	២.៤៦៤.៣៣៤
លម្អៀងពីការប្តូររូបិយប័ណ្ណ					-	(២.៧៨៩.៣៩៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					៣៧.៧១៥.០៤១	១៥១.៨០៣.០៤០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៦. ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពាណិជ្ជ				
ញាតិសម្ព័ន្ធ	២.៥៨៨.៨៩៦	១០.៤២០.៣០៦	២១.៣៨១.៧៤៨	៨៧.៣៤៤.៤៤១
បុត្រសម្ព័ន្ធក្រុមក្រុមហ៊ុនមេរួម	៨២៨.៧៩២	៣.៣៣៥.៨៨៨	១.៣៩៣.១១២	៥.៦៩០.៨៦៣
ភាគីពាក់ព័ន្ធផ្សេងៗ	២០០.០១៣	៨០៥.០៥៣	៥០.៩៥១	២០៨.១៣៤
	<u>៣.៦១៧.៧០១</u>	<u>១៤.៥៦១.២៤៧</u>	<u>២២.៨២៥.៨១១</u>	<u>៩៣.២៤៣.៤៣៨</u>

ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ គឺជាគណនីពាណិជ្ជ មិនមានការប្រាក់ មិនមានការធានា ហើយតម្រូវឱ្យតាមតម្រូវការ។

១៧. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និងគណនីត្រូវទូទាត់ផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ				
ភាគីទីបី	<u>៦.៧០៥.៣៤៣</u>	<u>២៦.៩៨៩.០០៦</u>	<u>៣.៦៨៣.៤៦១</u>	<u>១៥.០៤៦.៩៣៨</u>
គណនីត្រូវទូទាត់ផ្សេងៗ				
ចំណាយបង្គរ	៥.៦៨៧.៣៤៣	២២.៨៩១.៥៥៤	៤.៨២១.៤៥៦	១៩.៦៩៥.៦៤៨
ពន្ធផ្សេងៗដែលត្រូវបង់	<u>១៨២.៤២៣</u>	<u>៧៣៤.២៥៣</u>	<u>៦៨៣.៧៦៦</u>	<u>២.៧៩៣.១៨៤</u>
	<u>៥.៨៦៩.៧៦៦</u>	<u>២៣.៦២៥.៨០៧</u>	<u>៥.៥០៥.២២២</u>	<u>២២.៤៨៨.៨៣២</u>
	<u>១២.៥៧៥.១០៩</u>	<u>៥០.៦១៤.៨១៣</u>	<u>៩.១៨៨.៦៨៣</u>	<u>៣៧.៥៣៥.៧៧០</u>

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ គឺមិនមានការប្រាក់ និងរយៈពេលឥណទានដែលបានផ្តល់ឱ្យ គឺក្នុងរយៈពេល ៣០ថ្ងៃ (២០២៣៖ ៣០ថ្ងៃ)។

១៨. បំណុលកិច្ចសន្យា

បំណុលកិច្ចសន្យាជាចម្បងទាក់ទងនឹងសាច់ប្រាក់បុរេប្រទាន ដែលទទួលបានពីអតិថិជនសម្រាប់ជាប្រាក់កក់លើយានយន្ត និងគ្រឿងចក្រចុះថ្លៃ និងសេវាដែលមិនទាន់ផ្តល់លើយានយន្ត និងគ្រឿងចក្រចុះថ្លៃ ដែលប្រាក់ចំណូលមិនទាន់ទទួលបានត្រូវបានទទួលស្គាល់ និងបានចេញវិក្កយបត្រលើសពីចំណូលដែលបានទទួលស្គាល់មកដល់បច្ចុប្បន្ន។ បំណុលកិច្ចសន្យាត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលនៅពេលដែលក្រុមហ៊ុនបានបំពេញកាតព្វកិច្ចអនុវត្តក្រោមកិច្ចសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៨. ចំណូលអតិសន្យា (ត)

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	៤.៧០៣.៦៩២	១៩.២១៤.៥៨២	១៣.៥១៨.៤៤៩	៥៥.៦៥៥.៤៥៥
ការបន្ថែម				
- ប្រាក់កក់ពីអតិថិជន	៤.២៦៥.៦៧៨	១៧.៣៦៥.៥៧៥	១.៦១៦.៦៤៨	៦.៦០៧.២៤០
- សេវាដែលមិនទាន់ផ្តល់	៣.៦៤៨.៧៩១	១៤.៨៥៤.២២៨	៣.៣៣៩.៦០៩	១៣.៦៤៨.៩៨២
ចំណូលទទួលស្គាល់ក្នុងការិយបរិច្ឆេទ				
- ប្រាក់កក់ពីអតិថិជន	(៣.៤៦០.០៥០)	(១៤.០៨៥.៨៦៤)	(៩.៣៤២.០៦២)	(៣៨.១៨១.០០៧)
- សេវាដែលមិនទាន់ផ្តល់	(៤.៩០៦.៣០៦)	(១៩.៩៧៣.៥៧២)	(៤.៤២៨.៩៥២)	(១៨.១០១.១២៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២៦១.៤៣៤)	-	(៤១៤.៩៦១)
នាថ្ងៃទី៣១ ខែធ្នូ	៤.២៥១.៨០៥	១៧.១១៣.៥១៥	៤.៧០៣.៦៩២	១៩.២១៤.៥៨២
សាច់ប្រាក់បុរេប្រទានដែលបានទទួល	៣.២៥១.៨៦៦	១៣.០៨៨.៧៦១	២.៤៤៦.២៣៨	១០.០៧១.១៦២
សេវាដែលមិនទាន់ផ្តល់	៩៩៩.៩៣៩	៤.០២៤.៧៥៤	២.២៥៧.៤៥៤	៩.២៩៣.៩៣៩
	៤.២៥១.៨០៥	១៧.១១៣.៥១៥	៤.៧០៣.៦៩២	១៩.២១៤.៥៨២

ចំនួនទឹកប្រាក់នៃបុរេប្រទានដែលបានទទួលជាមុនលើយានយន្ត និងគ្រឿងចក្រធុនធំៗត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលទំនិញត្រូវបានផ្ទេរទៅឱ្យអតិថិជន ដែលរំពឹងថាវានឹងកើតឡើងក្នុងរយៈពេលមួយឆ្នាំ។

សេវាដែលមិនទាន់ផ្តល់លើយានយន្ត និងគ្រឿងចក្រធុនធំៗត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលនៅពេលដែលសេវាកម្មនេះត្រូវបានផ្តល់ទៅអតិថិជន ដែលរំពឹងថាវានឹងកើតឡើងក្នុងរយៈពេលពីមួយ ទៅពីរឆ្នាំខាងមុខ។

១៩. ចំណូល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលបានមកពីកិច្ចសន្យា				
ជាមួយអតិថិជន៖				
ការលក់ទំនិញ	៣៧៥.៦១៦.៣០៥	១.៥២៩.១៣៣.៩៧៨	៤២០.៨១៩.០២៨	១.៧២៩.៥៦៦.២០៦
ចំណូលពីសេវាកម្ម	២៥.០៤៥.៨៦៥	១០១.៩៦១.៧១៦	១៧.២២៥.២៧៧	៧០.៧៩៥.៨៨៨
	៤០០.៦៦២.១៧០	១.៦៣១.០៩៥.៦៩៤	៤៣៨.០៤៤.៣០៥	១.៨០០.៣៦២.០៩៤
ពេលវេលានៃប្រាក់ចំណូល				
ក្នុងពេលវេលា	២៥.០៤៥.៨៦៥	១០១.៩៦១.៧១៦	១៧.២២៥.២៧៧	៧០.៧៩៥.៨៨៨
ចំណុចមួយនៃពេលវេលា	៣៧៥.៦១៦.៣០៥	១.៥២៩.១៣៣.៩៧៨	៤២០.៨១៩.០២៨	១.៧២៩.៥៦៦.២០៦
	៤០០.៦៦២.១៧០	១.៦៣១.០៩៥.៦៩៤	៤៣៨.០៤៤.៣០៥	១.៨០០.៣៦២.០៩៤

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២០. ចំណូលផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការលើកទឹកចិត្តរបស់អ្នកផ្គត់ផ្គង់	២.១៦៥.៩០១	៨.៨១៧.៣៨៤	១.០៩៤.៣៨២	៤.៤៩៧.៩១០
ចំណូលហិរញ្ញប្បទាន	១.០៣៨.៦០៣	៤.២២៨.១៥៣	៦៣៨.០៩៧	២.៦២២.៥៧៩
ចំណេញពីការលក់				
ទ្រព្យសម្បត្តិ និងបរិក្ខារ	៣២០.៨០៤	១.៣០៥.៩៩៣	២៣៣.០៥៧	៩៥៧.៨៦៤
ចំណេញសុទ្ធ/(ខាត)ពីការប្តូរ				
រូបិយប័ណ្ណបរទេស	៤៥.៩១៨	១៨៦.៩៣២	(៣១៧.៩៤៨)	(១.៣០៦.៧៦៦)
ចំណេញមិនជាក់ស្តែងពី				
ការប្តូររូបិយប័ណ្ណសុទ្ធ	១១.០០៧	៤៤.៨០៩	៣៥.៤៣២	១៤៥.៦២៦
ផ្សេងៗ	-	-	៥.១៧៤	២១.២៦៤
	៣.៥៨២.២៣៣	១៤.៥៨៣.២៧១	១.៦៨៨.១៩៤	៦.៩៣៨.៤៧៧

២១. ចំណាយប្រតិបត្តិការ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ				
(កំណត់សម្គាល់ទី ៥)	៤.៤៦៣.៩០២	១៨.១៧២.៥៤៥	៣.៦៦៦.៥៧៨	១៥.០៦៩.៦៣៦
សេវាបំណុល	២.៩៥៨.០២៥	១២.០៤២.១២០	១.៩០៦.៨១៩	៧.៨៣៧.០២៦
រំលស់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម				
(កំណត់សម្គាល់ទី ៦)	២.១២៩.៤០៦	៨.៦៦៨.៨១២	១.៦១៦.៤៨០	៦.៦៤៣.៧៣៣
ថ្លៃប្រាក់ពិន័យ	១.៦០៦.៩៣៩	៦.៥៤១.៨៤៧	៣.៤០៥.៧៩៧	១៣.៩៩៧.៨២៦
ប្រេងឥន្ធនៈ និងប្រេង	១.០២៦.៧៦១	៤.១៧៩.៩៤៤	៩៧១.៧២២	៣.៩៩៣.៧៧៧
ចំណាយការកំសាន្ត	៦៤៩.៥០៣	២.៦៤៤.១២៧	៥២៩.៨០១	២.១៧៧.៤៨២
ថ្លៃធានារ៉ាប់រង	៥៥០.០០៧	២.២៣៩.០៧៨	៥២៣.៣៤៦	២.១៥០.៩៥២
ចំណាយទំនាក់ទំនង	៥១៣.៩៩០	២.០៩២.៤៥៣	៥២៧.៣២៣	២.១៦៧.២៩៨
ថ្លៃវិជ្ជាជីវៈ និងច្បាប់	៤៦១.៤៨១	១.៨៧៨.៦៨៩	៣៤២.០១៤	១.៤០៥.៦៧៨
ថ្លៃសេវាធនាគារ និងកម្រៃជើងសារ	៣០២.៧០៧	១.២៣២.៣២០	៣១០.៩៨៦	១.២៧៨.១៥១
អំណោយ និងការបរិច្ចាគ	១៩៥.៦៩៦	៧៩៦.៦៧៨	៤០១.៦២៦	១.៦៥០.៦៨៣
ការបន្ថែម(ការកាត់ត្រាច្បាប់មកវិញ)នៃការ				
ខាតបង់ឱនភាពតម្លៃលើគណនីពាណិជ្ជ				
ត្រូវទទួល (កំណត់សម្គាល់ទី ១០)	២២.៦៨៥	៩២.៣៥១	(៦.២៦១)	(២៥.៧៣៣)
សន្និធិដែលមានចលនាឃើញយ៉ាង	(៨៧៥.២២៣)	(៣.៥៦៣.០៣៣)	៥៥៧.២២៨	២.២៩០.២០៧
ការកាត់ត្រាច្បាប់មកវិញនៃ				
សំវិធានធនលើការធានា	-	-	(៩៩៨.០០០)	(៤.១០១.៧៨០)
ផ្សេងៗ	១.៧១១.៤៨៦	៦.៩៦៧.៤៦២	១.៤៤០.១៥៤	៥.៩១៩.០៣៣
	១៥.៧១៧.៣៦៥	៦៣.៩៨៥.៣៩៣	១៥.១៩៥.៦១៣	៦២.៤៥៣.៩៦៩

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២២. ចំណាយរដ្ឋបាល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស ប្រាក់ខែ និង អត្ថប្រយោជន៍ផ្សេងៗ	១០.៦០៣.២៤៧	៤៣.១៦៥.៨១៩	១០.២៣៧.៩៣០	៤២.០៧៧.៨៩២
ថ្លៃបន្ទប់ជួលតាំង	៧៩៩.១៨៩	៣.២៥៣.៤៩៨	២.៤៩១.១៧៨	១០.២៣៨.៧៤២
ចំណាយទឹកភ្លើង	៥៩០.១០២	២.៤០២.៣០៥	៤០៤.៨៩៥	១.៦៦៤.១១៨
ថ្លៃអភិវឌ្ឍន៍បុគ្គលិក	៥៣០.៤២៧	២.១៥៩.៣៦៧	៣៧៥.២៥៨	១.៥៤២.៣១០
ថ្លៃជួសជុល និងថែទាំ	៣៦៤.៧២១	១.៤៨៤.៧៨១	៣៨៧.៦០៣	១.៥៩៣.០៤៨
ភតិសន្យារយៈពេលខ្លី	៣៥.៥៧៨	១៤៤.៨៣៨	៣៥.២៨៤	១៤៥.០១៧
ផ្សេងៗ	១.៧០៥.២២៣	៦.៩៤១.៩៦២	១.១៧៤.៧៨៤	៤.៨២៨.៣៦៤
	<u>១៤.៦២៨.៤៨៧</u>	<u>៥៩.៥៥២.៥៧១</u>	<u>១៥.១០៦.៩៣២</u>	<u>៦២.០៨៩.៤៩១</u>

ប្រាក់បៀវត្ស ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់ការិយបរិច្ឆេទមាន៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និង ប្រាក់ខែ	៩.២៨៧.២៨៤	៣៧.៨០៨.៥៣៣	៩.០០៥.៤៥០	៣៧.០១២.៤០០
អត្ថប្រយោជន៍ផ្សេងៗ	១.៣១៥.៩៦៣	៥.៣៥៧.២៨៦	១.២៣២.៤៨០	៥.០៦៥.៤៩២
	<u>១០.៦០៣.២៤៧</u>	<u>៤៣.១៦៥.៨១៩</u>	<u>១០.២៣៧.៩៣០</u>	<u>៤២.០៧៧.៨៩២</u>

២៣. ចំណាយហិរញ្ញប្បទាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
- ប្រាក់កម្ចីធនាគារ	៣.៦៦២.៩៨១	១៤.៩១១.៩៩៥	៥.៩០៤.៩៤៧	២៤.២៦៩.៣៣៣
- បំណុលភតិសន្យា	២.៤៧៦.២៨៩	១០.០៨០.៩៧៣	១.២៥១.៣៦៧	៥.១៤៣.១១៨
	<u>៦.១៣៩.២៧០</u>	<u>២៤.៩៩២.៩៦៨</u>	<u>៧.១៥៦.៣១៤</u>	<u>២៩.៤១២.៤៥១</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. ពន្ធលើប្រាក់ចំណូល

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% ដោយផ្អែកទៅលើចំណេញមុនបង់ពន្ធ (២០២៣៖ ២០%) ឬ ១% ដោយផ្អែកទៅលើប្រាក់ចំណូលសរុប (២០២៣៖ ១%)។

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធក្នុងគ្រា	៤.៤០៨.៩០៩	១៧.៩៤៨.៦៦៩	៥.៦៩៤.៣៤៥	២៣.៤០៣.៧៥៨
ពន្ធពន្យារ	៦១៧.៩២៧	២.៥១៥.៥៨០	៥៥៨.០០៧	២.២៩៣.៤០៩
	<u>៥.០២៦.៨៣៦</u>	<u>២០.៤៦៤.២៤៩</u>	<u>៦.២៥២.៣៥២</u>	<u>២៥.៦៩៧.១៦៧</u>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល ដែលបានគណនាតាមអត្រាពន្ធផ្លូវការ ធៀបទៅនឹងចំណាយពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធ	<u>២១.៦៣៦.៧៨២</u>	<u>៨៨.០៨៣.៣៣៩</u>	<u>៣៣.៩២២.២១៤</u>	<u>១៣៩.៤២០.៣០០</u>
ប្រាក់ពន្ធបានគណនានៅអត្រា ២០%	៤.៣២៧.៣៥៦	១៧.៦១៦.៦៦៨	៦.៧៨៤.៤៤៣	២៧.៨៨៤.០៦១
និយ័តកម្មលើ៖				
ចំណាយដែលមិនអាចកាត់កងបាន	៦៩៩.៤៨០	២.៨៤៧.៥៨៣	៩៦២.០០០	៣.៩៥៣.៨២០
លម្អៀងបណ្តោះអាសន្ន	-	-	(៥៧៨.៨៣៧)	(២.៣៧៩.០២០)
សំវិធានធនលើសនៃពន្ធពន្យារ	-	-	(៩១៥.២៥៤)	(៣.៧៦១.៦៩៤)
	<u>៥.០២៦.៨៣៦</u>	<u>២០.៤៦៤.២៤៩</u>	<u>៦.២៥២.៣៥២</u>	<u>២៥.៦៩៧.១៦៧</u>

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ដោយពន្ធលើប្រាក់ចំណូលធំជាងពន្ធអប្បបរមា (២០២៣៖ ពន្ធលើប្រាក់ចំណូល)។

(ខ) ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	៧.៥០២.២៧១	៣០.១៩៦.៦៤១	៧.៧៧៧.០៣១	៣១.៧៦៩.១៧២
បំណុលពន្ធពន្យារ	(៥.៧០១.៩៣១)	(២២.៩៥០.២៧២)	(៥.៣៥៨.៧៦៤)	(២១.៨៩០.៥៥១)
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	<u>១.៨០០.៣៤០</u>	<u>៧.២៤៦.៣៦៩</u>	<u>២.៤១៨.២៦៧</u>	<u>៩.៨៧៨.៦២១</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៤. ពន្ធលើប្រាក់ចំណូល (ត)

(ខ) ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

បម្រែបម្រួលនៅក្នុងទ្រព្យសកម្មពន្ធពន្យារក្នុងអំឡុងពេលបរិច្ឆេទមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	២.៤១៨.២៦៧	៩.៨៧៨.៦២១	២.៩៧៦.២៧៤	១២.២៥៣.៣២០
ការទទួលស្គាល់ចំណេញ ឬខាត	(៦១៧.៩២៧)	(២.៥១៥.៥៨០)	(៥៥៨.០០៧)	(២.២៩៣.៤០៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១១៦.៦៧២)	-	(៨១.២៩០)
នៅថ្ងៃទី៣១ ខែធ្នូ	១.៨០០.៣៤០	៧.២៤៦.៣៦៩	២.៤១៨.២៦៧	៩.៨៧៨.៦២១

ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ គឺបានពី

	ទទួលស្គាល់		ទទួលស្គាល់	
	ថ្ងៃទី១ មករា ២០២៤	ចំណេញ ឬខាត អំឡុងពេលបរិច្ឆេទ	ថ្ងៃទី៣១ ធ្នូ ២០២៤	ថ្ងៃទី៣១ ធ្នូ ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ/ (បំណុលពន្ធពន្យារ)				
ទ្រព្យសម្បត្តិ និងបរិក្ខារ	៤៣៨.៦០៦	(៤៦៣.៥៤០)	(២៤.៩៣៤)	(១០០.៣៥៩)
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	(៥.៣៥៨.៧៦៤)	(៣១៦.៤៣៩)	(៥.៦៧៥.២០៣)	(២២.៨៤២.៦៩១)
បំណុលកតិសន្យា	៥.៥៣៥.៨៦២	៤៩៩.០៤០	៦.០៣៤.៩០២	២៤.២៩០.៤៨១
សំវិធានធន	១.៣៤១.៩៨១	(៤៤១.០០៤)	៩០០.៩៧៧	៣.៦២៦.៤៣២
បំណុលកិច្ចសន្យា	៤៥៦.៤៦៤	១០៩.៩២៨	៥៦៦.៣៩២	២.២៧៩.៧២៨
លម្អៀងពីការប្តូររូបិយប័ណ្ណមិនដាក់ស្តែង	៤.១១៨	(៥.៩១២)	(១.៧៩៤)	(៧.២២២)
	២.៤១៨.២៦៧	(៦១៧.៩២៧)	១.៨០០.៣៤០	៧.២៤៦.៣៦៩

	ទទួលស្គាល់		ទទួលស្គាល់	
	ថ្ងៃទី១ មករា ២០២៣	ចំណេញ ឬខាត អំឡុងពេលបរិច្ឆេទ	ថ្ងៃទី៣១ ធ្នូ ២០២៣	ថ្ងៃទី៣១ ធ្នូ ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម(បំណុលពន្ធពន្យារ)				
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០១.៨៣៣	៣៣៦.៧៧៣	៤៣៨.៦០៦	១.៧៩១.៧០៦
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	(៦២៣.៦៨៩)	(៤.៧៣៥.០៧៥)	(៥.៣៥៨.៧៦៤)	(២១.៨៩០.៥៥០)
បំណុលកតិសន្យា	-	៥.៥៣៥.៨៦២	៥.៥៣៥.៨៦២	២២.៦១៣.៩៩៦
សំវិធានធន	១.៤៦៦.០៣១	(១២៤.០៥០)	១.៣៤១.៩៨១	៥.៤៨១.៩៩២
បំណុលកិច្ចសន្យា	១.៩៩១.៧៧២	(១.៥៣៥.៣០៨)	៤៥៦.៤៦៤	១.៨៦៤.៦៥៥
លម្អៀងពីការប្តូររូបិយប័ណ្ណមិនដាក់ស្តែង	៤០.៣២៧	(៣៦.២០៩)	៤.១១៨	១៦.៨២២
	២.៩៧៦.២៧៤	(៥៥៨.០០៧)	២.៤១៨.២៦៧	៩.៨៧៨.៦២១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. ភាគលាភ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទទួលស្គាល់ក្នុងការិយបរិច្ឆេទ៖				
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែមីនា				
តម្លៃ ៥.០០០ដុល្លារអាមេរិក				
(២០.៤២០.០០០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា (កំណត់សម្គាល់ ក)	៥.០០០.០០០	២០.៤២០.០០០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា				
តម្លៃ ១.៨៨០ដុល្លារអាមេរិក				
(៧.៦៤០.៣២០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា (កំណត់សម្គាល់ ខ)	១.៨៨០.០០០	៧.៦៤០.៣២០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា				
តម្លៃ ៥៤០ដុល្លារអាមេរិក				
(២.១៩២.៩៤០រៀល)ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (គ)(i))	៥៤០.០០០	២.១៩២.៩៤០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា				
តម្លៃ ៤៨០ដុល្លារអាមេរិក				
(១.៩៥០.៧២០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (គ)(ii))	៤៨០.០០០	១.៩៥០.៧២០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា				
តម្លៃ ៣៦០ដុល្លារអាមេរិក				
(១.៤៦៩.៨៨០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (គ)(iii))	៣៦០.០០០	១.៤៦៩.៨៨០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា				
តម្លៃ ៥១៨ដុល្លារអាមេរិក				
(២.១៣៤.១៦០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា (កំណត់សម្គាល់ ឃ)	៥១៨.០០០	២.១៣៤.១៦០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា				
តម្លៃ ១៨៧ដុល្លារអាមេរិក				
(៧៧០.៤៤០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា (កំណត់សម្គាល់ ង)	១៨៧.០០០	៧៧០.៤៤០	-	-

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. ភាគលាភ (ត)

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទទួលស្គាល់ក្នុងការិយបរិច្ឆេទ៖				
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា				
តម្លៃ ៣១០ដុល្លារអាមេរិក				
(១.២៧៦.៥៨០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា (កំណត់សម្គាល់ ច)	៣១០.០០០	១.២៧៦.៥៨០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ				
តម្លៃ ១.៤៣០ដុល្លារអាមេរិក				
(៥.៨១១.៥២០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (ឆ)(១))	១.៤៣០.០០០	៥.៨១១.៥២០	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ				
តម្លៃ ៨៥៦ ដុល្លារអាមេរិក				
(៣.៤៤១.៩៧៦រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (ឆ)(២))	៨៥៦.០០០	៣.៤៤១.៩៧៦	-	-
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែមីនា				
តម្លៃ ២.៥០០ដុល្លារអាមេរិក				
(១០.២៦៧.៥០០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (ជ)(១))	-	-	២.៥០០.០០០	១០.២៦៧.៥០០
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែមីនា				
តម្លៃ ៦៥១ដុល្លារអាមេរិក				
(២.៦៧៤.៧៥១រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (ជ)(២))	-	-	៦៥០.៧៩១	២.៦៧៤.៧៥១
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា				
តម្លៃ ៣.៩៩៥ដុល្លារអាមេរិក				
(១៦.៤១៩.៤៥០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (ឈ))	-	-	៣.៩៩៥.០០០	១៦.៤១៩.៤៥០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៥. ភាគលាភ (ត)

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទទួលស្គាល់ក្នុងការិយបរិច្ឆេទ៖				
ភាគលាភដែលបានប្រកាស និងទូទាត់				
ក្នុងការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ				
តម្លៃ ២.៨០០ដុល្លារអាមេរិក				
(១១.៥០៨.០០០រៀល)				
ក្នុង ១ភាគហ៊ុនធម្មតា				
(កំណត់សម្គាល់ (ញ))	-	-	២.៨០០.០០០	១១.៥០៨.០០០
	១១.៥៦១.០០០	៤៧.១០៨.៥៣៦	៩.៩៤៥.៧៩១	៤០.៨៧៧.២០១

- (ក) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ភាគលាភចន្លោះពេលបន្ថែមប្រចាំខែចំនួន ៥.០០០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃការិយបរិច្ឆេទបញ្ចប់ឆ្នាំ២០២៣។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
- (ខ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ភាគលាភចន្លោះពេលបន្ថែមចំនួន ១.៨៨០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញសម្រាប់ការិយបរិច្ឆេទបញ្ចប់ឆ្នាំ២០២៣។ ភាគលាភនេះត្រូវបានទូទាត់នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
- (គ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរថាភាគលាភចន្លោះពេលប្រចាំខែសម្រាប់ការិយបរិច្ឆេទ ២០២៤ សមមូលនឹង ឬតិចជាង ២០% នៃចំណេញសុទ្ធដែលទទួលបានក្នុងខែជាក់លាក់មួយនឹងត្រូវទូទាត់ឱ្យភាគទុនិក ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះនៃសមាជិករបស់ក្រុមហ៊ុននាដំណាច់ខែដដែលនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។
- (i) ភាគលាភចន្លោះពេលប្រចាំខែចំនួន ៥៤០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
- (ii) ភាគលាភចន្លោះពេលប្រចាំខែចំនួន ៤៨០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃខែ មីនា ឆ្នាំ២០២៤។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
- (iii) ភាគលាភចន្លោះពេលប្រចាំខែចំនួន ៣៦០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃខែមេសា ឆ្នាំ២០២៤។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
- (ឃ) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ភាគលាភចន្លោះពេលបន្ថែមចំនួន ៥១៨.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃរយៈពេល៣ខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
- (ង) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ភាគលាភចន្លោះពេលបន្ថែមប្រចាំខែចំនួន ១៨៧.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃខែមេសា ឆ្នាំ២០២៤។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៥. ភាគលាភ (ត)

- (ច) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ភាគលាភចន្លោះពេលបន្ថែមប្រចាំខែចំនួន ៣១០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃខែឧសភា ឆ្នាំ២០២៤។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
- (ឆ) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរថាភាគលាភចន្លោះពេលប្រចាំខែសម្រាប់ការិយបរិច្ឆេទ២០២៤ សមមូលនឹង ឬតិចជាង ៣០% នៃចំណេញសុទ្ធដែលទទួលបានក្នុងខែដាក់លាក់មួយនឹងត្រូវទូទាត់ឱ្យភាគទុនិក ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះនៃសមាជិករបស់ក្រុមហ៊ុននាដំណាច់ខែដដែលនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។
- (i) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ភាគលាភចន្លោះពេលបន្ថែមប្រចាំខែចំនួន ១.៤៣០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃចន្លោះពេលពីខែមិថុនា ទៅខែកញ្ញា ឆ្នាំ២០២៤។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
- (ii) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ភាគលាភចន្លោះពេលប្រចាំខែចំនួន ៨៥៦.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញសម្រាប់ខែឧសភា ខែតុលា និងវិច្ឆិកា។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
- (ជ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលបានចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរថាភាគលាភចន្លោះពេលប្រចាំខែសម្រាប់ការិយបរិច្ឆេទ២០២២ សមមូលនឹង ឬតិចជាង ២០% នៃចំណេញសុទ្ធដែលទទួលបានក្នុងខែដាក់លាក់មួយនឹងត្រូវទូទាត់ឱ្យភាគទុនិក ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះនៃសមាជិករបស់ក្រុមហ៊ុននាដំណាច់ខែដដែលនេះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។
 - (i) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ភាគលាភចន្លោះពេលបន្ថែមប្រចាំខែចំនួន ២.៥០០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញនៃរយៈពេល៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
 - (ii) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ភាគលាភចន្លោះពេលប្រចាំខែចំនួន ៦៥០.៧៩១ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញសម្រាប់ខែធ្នូ ឆ្នាំ២០២២។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
- (ឈ) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ភាគលាភចុងក្រោយចំនួន ៣.៩៩៥.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញសម្រាប់ខែធ្នូ ឆ្នាំ២០២២។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
- (ញ) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ភាគលាភចន្លោះពេលបន្ថែមប្រចាំខែចំនួន ២.៨០០.០០០ដុល្លារអាមេរិក ត្រូវបានប្រកាសបែងចែកពីចំណេញសម្រាប់រយៈពេលបញ្ចប់ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៣។ ភាគលាភនេះត្រូវបានទូទាត់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ភាគីពាក់ព័ន្ធ

(ក) កំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធ

ភាគីត្រូវបានចាត់ទុកថាមានទំនាក់ទំនងជាមួយក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមានសមត្ថភាព ដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងភាគី ឬប្រើប្រាស់ឥទ្ធិពលយ៉ាងសំខាន់លើភាគីក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយទៅវិញ ឬជាកន្លែងដែលក្រុមហ៊ុន និងភាគីស្ថិតនៅក្រោមការគ្រប់គ្រងរួម។ ភាគីពាក់ព័ន្ធអាចជាបុគ្គល ឬអង្គភាពផ្សេងទៀត។

ភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុនរួមមាន

- (i) ក្រុមហ៊ុនកាន់កាប់ផ្ទាល់ និងកាន់កាប់ចុងក្រោយ
- (ii) ក្រុមហ៊ុនបុត្រសម្ព័ន្ធ;
- (iii) ញាតិសម្ព័ន្ធ;
- (iv) គណៈគ្រប់គ្រងសំខាន់ៗនៃក្រុមហ៊ុនកាន់កាប់របស់ក្រុមហ៊ុន ដែលរួមមានបុគ្គល (រួមមានក្រុមប្រឹក្សាភិបាល) មានសិទ្ធិអំណាច និងការទទួលខុសត្រូវសម្រាប់ការធ្វើផែនការ ការដឹកនាំ និងការគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ និងដោយប្រយោល។

(ខ) ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគលាភបានទូទាត់ទៅ				
(កំណត់សម្គាល់២៥)				
ក្រុមហ៊ុនមេកាន់កាប់ផ្ទាល់	១១.៥៤៩.៤៣៩	៤៧.០៦១.៤២៧	៩.៩៣៥.៨៤៥	៤០.៨៣៦.៣២២
ភាគទុនិក	១១.៥៦១	៤៧.១០៩	៩.៩៤៦	៤០.៨៧៨
	<u>១១.៥៦១.០០០</u>	<u>៤៧.១០៨.៥៣៦</u>	<u>៩.៩៤៥.៧៩១</u>	<u>៤០.៨៧៧.២០០</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ភាគីពាក់ព័ន្ធ (ត)

(ខ) ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធ (ត)

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយថ្លៃជួលបង់ទៅ				
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	១.៦៨០.០០០	៦.៨៣៩.២៨០	៨៤០.០០០	៣.៤៥២.៤០០
ញាតិសម្ព័ន្ធ	១៤៩.១០០	៦០៦.៩៨៦	-	-
ភាគីពាក់ព័ន្ធផ្សេងៗ	-	-	៥.២៥០	២១.៥៧៨
	<u>១.៨២៩.១០០</u>	<u>៧.៤៤៦.២៦៦</u>	<u>៨៤៥.២៥០</u>	<u>៣.៤៧៣.៩៧៨</u>
ការទិញទំនិញ និងសេវាកម្មពី				
ញាតិសម្ព័ន្ធ	៨៤.៨៩៩.៨៤៧	៣៤៥.៦២៧.២៧៦	១៣៣.៨៥៦.៣២៤	៥៥០.១៤៩.៤៩២
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	៤.២៥០.៣៦៤	១៧.៣០៣.២៣២	៤.៧១៤.៥១៧	១៩.៣៧៦.៦៦៥
ភាគីពាក់ព័ន្ធផ្សេងៗ	១.២២៦.៧២៨	៤.៩៩៤.០០៩	១.០៨៦.៣២៣	៤.៤៦៤.៧៨៧
	<u>៩០.៣៧៦.៩៣៩</u>	<u>៣៦៧.៩២៤.៥១៧</u>	<u>១៣៩.៦៥៧.១៦៤</u>	<u>៥៨៣.៩៩០.៩៤៤</u>
ការទិញទ្រព្យសកម្មពី				
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	៩២២.៩៦០	៣.៧៥៧.៣៧២	១.៥៨៥.៨២៥	៦.៥១៧.៧៤១
	<u>៩២២.៩៦០</u>	<u>៣.៧៥៧.៣៧២</u>	<u>១.៥៨៥.៨២៥</u>	<u>៦.៥១៧.៧៤១</u>
ចំណាយសេវាគ្រប់គ្រង និង				
ការបង់ថ្លៃសេវាទៅ				
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	៣.៦៩១.២១២	១៥.០២៦.៩២៤	២.៦៣១.៨២៤	១០.៨១៦.៧៩៦
	<u>៣.៦៩១.២១២</u>	<u>១៥.០២៦.៩២៤</u>	<u>២.៦៣១.៨២៤</u>	<u>១០.៨១៦.៧៩៦</u>
ការប្រាក់បានបង់ទៅ				
ញាតិសម្ព័ន្ធ	៨៤.៤៧០	៣៤៣.៨៧៩	៩៨១.២៩៩	៤.០៣៣.១៣៩
ភាគីពាក់ព័ន្ធផ្សេងៗ	៥២២.៥៩៧	២.១២៧.៤៩២	១៦៩.៩៦០	៦៩៨.៥៣៦
	<u>៦០៧.០៦៧</u>	<u>២.៤៧១.៣៧១</u>	<u>១.១៥១.២៥៩</u>	<u>៤.៧៣១.៦៧៥</u>
ប្រាក់ពិន័យត្រូវបានបង់ទៅ				
ញាតិសម្ព័ន្ធ	-	-	២.៤២៤.១២៣	៩.៩៦៣.១៤៣
	<u>-</u>	<u>-</u>	<u>២.៤២៤.១២៣</u>	<u>៩.៩៦៣.១៤៣</u>
ចំណាយថ្លៃជួលពី				
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	(១៩.៨០០)	(៨០.៦០៦)	(៩៣.៧០៣)	(៣៨៥.១១៩)
	<u>(១៩.៨០០)</u>	<u>(៨០.៦០៦)</u>	<u>(៩៣.៧០៣)</u>	<u>(៣៨៥.១១៩)</u>
ការលក់ទំនិញ និងសេវាកម្មទៅ				
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	(១១.៣៩៥.០៨១)	(៤៦.៣៨៩.៣៧៤)	(១១.០០៨.២៣៥)	(៤៥.២៤៣.៨៤៦)
ញាតិសម្ព័ន្ធ	(៨៣.១៤៣)	(៣៣៨.៤៧៧)	(២៣៣.៣៣៤)	(៩៥៩.០០៣)
ភាគីពាក់ព័ន្ធផ្សេងៗ	(២៦.៥១៤.១២០)	(១០៧.៩៣៨.៩៨២)	(២៧.៣៨១.៤៩៦)	(១១២.៥៣៧.៩៥២)
	<u>(៣៧.៩៤២.៣៤៤)</u>	<u>(១៥៤.៦៦៦.៨៣៣)</u>	<u>(៣៨.៦២៣.០៦៥)</u>	<u>(១៥៧.៧៤០.៨០១)</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ភាគីពាក់ព័ន្ធ (ត)

(ខ) ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធ (ត)

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការលក់ទ្រព្យសកម្មទៅ				
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	-	-	(៤៤.៩០៨)	(១៨៤.៥៧៣)
ភាគីពាក់ព័ន្ធផ្សេងៗ	(៧០.៩០៩)	(២៨៨.៦៧១)	(៥៥.៤៥៥)	(២២៧.៩១៨)
	(៧០.៩០៩)	(២៨៨.៦៧១)	(១០០.៣៦៣)	(៤១២.៤៩១)
ចំណូលសេវាគ្រប់គ្រង និង				
ការបង់ថ្លៃសេវាពី				
បុត្រសម្ព័ន្ធក្រោមក្រុមហ៊ុនមេរួម	(៣៨៥.០៥៦)	(១.៥៦៧.៥៦៤)	(៣១៤.៨៩៥)	(១.២៩៤.២២០)
ញាតិសម្ព័ន្ធ	(៣០៥.៣៧៦)	(១.២៤៣.១៨៥)	(៣០៥.៧៧៩)	(១.២៥៦.៧៥៣)
ភាគីពាក់ព័ន្ធផ្សេងៗ	(៤២.៧៥៥)	(១៧៤.០៥៦)	(៣៧.៧៥៥)	(១៥៥.១៧២)
	(៧៣៣.១៨៧)	(២.៩៨៤.៨០៥)	(៦៥៨.៤៣៩)	(២.៧០៦.១៤៥)
ចំណូលកម្រៃជើងសារពី				
ភាគីពាក់ព័ន្ធផ្សេងៗ	(២៣.៧៣០)	(៩៦.៦០៤)	(៣៦.៧០២)	(១៥០.៨៤៥)

(គ) សមតុល្យជាមួយភាគីពាក់ព័ន្ធ

ព័ត៌មានទាក់ទងនឹងសមតុល្យរបស់ភាគីពាក់ព័ន្ធ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១០ ១១ និង១២នៃរបាយការណ៍ហិរញ្ញវត្ថុ។

(ឃ) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បៀវត្ស និងប្រាក់ខែ	១.៧៩៨.៣៨៥	៧.៣២១.២២៥	២.០៤៦.៦៣៩	៨.៤១១.៦៨៦
លាភការរបស់ក្រុមប្រឹក្សាភិបាល	១៣៩.៨៥៣	៥៦៩.៣៤២	១៤៤.៨៥២	៥៩៥.៣៤២
អត្ថប្រយោជន៍ផ្សេងៗ	១១១.៨៨៧	៤៥៥.៤៩២	១៣៥.១៧៥	៥៥៥.៥៦៩
	២.០៥០.១២៥	៨.៣៤៦.០៥៩	២.៣២៦.៦៦៦	៩.៥៦២.៥៩៧

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៧. កិច្ចព្រមព្រៀងផ្សេងៗ

ក្រុមហ៊ុនមានកិច្ចព្រមព្រៀងដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលធានាបស់ធនាគារដែលមិនមាន				
ការធានាត្រូវបានចេញឱ្យអ្នកផ្គត់ផ្គង់	៦.០០០.០០០	២៤.១៥០.០០០	៦.០០០.០០០	២៤.៥១០.០០០
ទ្រព្យសម្បត្តិ និងបរិក្ខារ	៥០៥.៨៦៩	២.០៣៦.១២៣	៧៧៨.៣៩៩	៣.១៧៩.៧៦០
	<u>៦.៥០៥.៨៦៩</u>	<u>២៦.១៨៦.១២៣</u>	<u>៦.៧៧៨.៣៩៩</u>	<u>២៧.៦៨៩.៧៦០</u>

២៨. ពន្ធដារជាប្រភេទ

ប្រព័ន្ធពន្ធដារនៅកម្ពុជាមានលក្ខណៈថ្មី ហើយត្រូវបានកំណត់ដោយពន្ធដារច្រើន និងមានការផ្លាស់ប្តូរជាច្រើនជាញឹកញាប់ ដែលមិនច្បាស់លាស់ ផ្ទុយ និងអាចបកស្រាយបាន។ ជាញឹកញាប់ការបកស្រាយខុសគ្នាមានក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការជាច្រើន។ ពន្ធត្រូវបានពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការផាកពិន័យ និងការគិតការប្រាក់។ អង្គហេតុទាំងនេះ អាចបង្កើតហានិភ័យពន្ធនៅព្រះរាជាណាចក្រកម្ពុជាដែលគួរឱ្យកត់សម្គាល់ជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាក្រុមហ៊ុនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធដោយផ្អែកលើការបកស្រាយច្បាប់ពន្ធ។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នាហើយមានផលប៉ះពាល់ធ្ងន់ធ្ងរ។

២៩. ឧបករណ៍ហិរញ្ញវត្ថុ

ការចាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមវិភាគពី ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុដែលបានបែងចែក៖

- (i) ថ្លៃដើមរំលស់
- (ii) កំណត់នៅតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ ("FVTOCI")

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

ការចាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ (ត)

	តម្លៃយោង		ថ្លៃដើមរំលស់	FVTOCI
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ការវិនិយោគផ្សេងៗ	៥.៦០០.០០០	២២.៥៤០.០០០	-	៥.៦០០.០០០
គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ (មិនរាប់បញ្ចូលចំណាយបង់មុន និងពន្ធត្រូវទទួលផ្សេងៗ)	៩.៩១០.៤៩៨	៣៩.៨៨៩.៧៥៥	៩.៩១០.៤៩៧	-
ទឹកប្រាក់ជំពាក់ពីភាគីពាក់ព័ន្ធ	៦.១៨៥.៤៨០	២៤.៨៩៦.៥៥៧	៦.១៨៥.៤៨០	-
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	១៧.០០០.០០០	៦៨.៤២៥.០០០	១៧.០០០.០០០	-
សាច់ប្រាក់ និងសមតុល្យធនាគារ	១៧.១១៨.៨៧៦	៦៨.៩០៣.៤៧៦	១៧.១១៨.៨៧៦	-
	៥៥.៨១៤.៨៥៤	២២៤.៦៥៤.៧៨៨	៥០.២១៤.៨៥៤	៥.៦០០.០០០

បំណុលហិរញ្ញវត្ថុ				-
ឥណទាន និងប្រាក់កម្ចី	៣៧.៧១៥.០៤១	១៥១.៨០៣.០៤០	៣៧.៧១៥.០៤១	-
បំណុលកតិសន្យា	៣០.១៧៤.៥១២	១២១.៤៥២.៤១១	៣០.១៧៤.៥១២	-
ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ	៣.៦១៧.៧០១	១៤.៥៦១.២៤៧	៣.៦១៧.៧០១	-
គណនីត្រូវទូទាត់ពាណិជ្ជ និងគណនីត្រូវទូទាត់ផ្សេងៗ (មិនរាប់បញ្ចូលពន្ធផ្សេងៗដែលត្រូវបង់)	១២.៣៩២.៦៨៦	៤៩.៨៨០.៥៦០	១២.៣៩២.៦៨៦	-
	៨៣.៨៩៩.៩៤០	៣៣៧.៦៩៧.២៥៨	៨៣.៨៩៩.៩៤០	-

	តម្លៃយោង		ថ្លៃដើមរំលស់	FVTOCI
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ការវិនិយោគផ្សេងៗ	៥.៦០០.០០០	២២.៨៧៦.០០០	-	៥.៦០០.០០០
គណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ (មិនរាប់បញ្ចូលចំណាយបង់មុន និងពន្ធត្រូវទទួលផ្សេងៗ)	១១.៥៧១.៦៣០	៤៧.២៧០.១០៨	១១.៥៧១.៦៣០	-
ទឹកប្រាក់ជំពាក់ពីភាគីពាក់ព័ន្ធ	៦.០៨៩.៥០១	២៤.៨៧៥.៦១២	៦.០៨៩.៥០១	-
សាច់ប្រាក់ និងសមតុល្យធនាគារ	២២.១៦២.៦០៥	៩០.៥៣៤.២៤១	២២.១៦២.៦០៥	-
	៤៥.៤២៣.៧៣៦	១៨៥.៥៥៥.៩៦១	៣៩.៨២៣.៧៣៦	៥.៦០០.០០០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

	តម្លៃយោង		ថ្លៃដើមរំលស់	FVTOCI
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ				
ឥណទាន និងប្រាក់កម្ចី	៧៧.៣៣៣.៤០៧	៣១៥.៩០៦.៩៦៨	៧៧.៣៣៣.៤០៧	-
បំណុលកកស្ទះ	២៧.៦៧៩.៣០៨	១១៣.០៦៩.៩៧៣	២៧.៦៧៩.៣០៨	-
ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ	២២.៨២៥.៨១១	៩៣.២៤៣.៤៣៨	២២.៨២៥.៨១១	-
គណនីត្រូវទូទាត់ពាណិជ្ជ និងគណនីត្រូវទូទាត់ផ្សេងៗ (មិនរាប់បញ្ចូលពន្ធផ្សេងៗដែលត្រូវបង់)	៨.៥០៤.៩១៧	៣៤.៧៤២.៥៨៦	៨.៥០៤.៩១៧	-
	១៣៦.៣៤៣.៤៤៣	៥៥៦.៩៦២.៩៦៥	១៣៦.៣៤៣.៤៤៣	-

ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ការប្រឈមនឹងហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យអត្រាការប្រាក់ កើតឡើងនៅក្នុងដំណើរការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។ ផលប៉ះពាល់របស់ក្រុមហ៊ុនចំពោះហានិភ័យទាំងនេះ និងគោលការណ៍ និងការអនុវត្តស្តីពីការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន ដើម្បីគ្រប់គ្រងហានិភ័យទាំងនេះ ត្រូវបានពិពណ៌នាដូចខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន ដែលអាចកើតមានឡើងលើឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់បានទូទាត់ក្នុងករណីភាគីអ្នកជំពាក់មិនសងបំណុល។ ក្រុមហ៊ុននឹងត្រូវប្រឈមនឹងហានិភ័យឥណទានពីសកម្មភាពប្រតិបត្តិការរបស់ខ្លួន (ជាចម្បងលើគណនីអតិថិជនពាណិជ្ជកម្ម ទឹកប្រាក់ជំពាក់ពីក្រុមហ៊ុនពាក់ព័ន្ធ និងគណនីទទួលផ្សេងៗ) និងពីសកម្មភាពហិរញ្ញប្បទានរបស់ខ្លួន រួមទាំងប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាប័ណ្ណ។ ក្រុមហ៊ុនមានគោលការណ៍ឥណទាន ដែលហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមរយៈការអនុវត្តការអនុម័តឥណទាន ដែនកំណត់ឥណទាន និងនីតិវិធីត្រួតពិនិត្យ។ គុណភាពឥណទានរបស់អតិថិជនត្រូវបានវាយតម្លៃដោយផ្អែកលើតារាងពិន្ទុអត្រាឥណទានបន្ថែម ហើយការកំណត់ដែនកំណត់ឥណទានរបស់បុគ្គលម្នាក់ៗត្រូវបានកំណត់ស្របតាមការវាយតម្លៃនេះ។

គណនីអតិថិជនពាណិជ្ជ

ហានិភ័យឥណទានរបស់ក្រុមហ៊ុនគឺអាចទាក់ទងបំផុតទៅលើគណនីអតិថិជនពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ។ អ្នកគ្រប់គ្រងមានគោលការណ៍ស្តីពីការគ្រប់គ្រងឥណទាន ហើយការប្រឈមនឹងហានិភ័យឥណទានទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

គណនីអតិថិជនពាណិជ្ជ (ត)

ក្រុមហ៊ុនវាស់វែងសំវិធានធនលើការខាតបង់សម្រាប់គណនីអតិថិជនពាណិជ្ជកម្ម នៅចំនួនទឹកប្រាក់ស្មើនឹងការខាតបង់ ឥណទានរំពឹងទុកពេញមួយអាយុកាលដែលត្រូវបានគណនាដោយប្រើសំវិធានធនម៉ាទ្រីក។ សំវិធានធនសម្រាប់ការខាតបង់ដែលផ្អែកលើស្ថានភាពនៃការហួសកាលកំណត់សងប្រាក់ នឹងមិនត្រូវបន្តបែងចែកតាមប្រភេទអតិថិជនរបស់ក្រុមហ៊ុន ទៀតទេ ដោយសារបទពិសោធន៍នៃការខាតបង់ឥណទាននៅអតីតកាលរបស់ក្រុមហ៊ុន មិនបានបង្ហាញពីភាពខុសគ្នាខ្លាំង នៃលំនាំការខាតបង់សម្រាប់អតិថិជនផ្សេងៗគ្នា។

ក្រុមប្រឹក្សាភិបាល បានចាត់ទុកទឹកប្រាក់ត្រូវទទួលពីក្រុមហ៊ុនពាក់ព័ន្ធជាទទួលបានមកវិញទាំងអស់ដោយវិធីសាស្ត្រ ការខាតបង់ឥណទានរំពឹងទុករយៈពេល១២ខែ ដោយសារមិនមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំង ពីការទទួលស្គាល់ដំបូង ហើយក្រុមហ៊ុនពាក់ព័ន្ធមានលទ្ធភាពក្នុងការសងប្រាក់ដែលជំពាក់។

គណនីត្រូវទទួល និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ចំពោះគណនីត្រូវទទួល និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ (រាប់បញ្ចូលទាំងប្រាក់បញ្ញើនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុ) ក្រុមហ៊ុនធ្វើការកាត់បន្ថយហានិភ័យឥណទាន ដោយដោះស្រាយផ្តាច់មុខជាមួយសមភាគីចំពោះឥណទានណាដែលមាន ចំណាត់ថ្នាក់ខ្ពស់។ នាការបរិច្ឆេទរាយការណ៍ ការប៉ះពាល់ជាអតិបរមារបស់ក្រុមហ៊ុនចំពោះហានិភ័យឥណទានដែល កើតឡើងពីគណនីត្រូវទទួលផ្សេងៗ ទឹកប្រាក់ជំពាក់ពីក្រុមហ៊ុនពាក់ព័ន្ធ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានបង្ហាញ នៅតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទនីមួយៗ ហើយដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ។

ដោយមិនគិតពីការវិភាគខាងលើការកើនឡើងហានិភ័យឥណទានជាសារវន្តត្រូវបានសន្មតប្រសិនបើកូនបំណុលមាន ការខកខានសងលើសពី ៣០ថ្ងៃ យោងតាមកិច្ចសន្យាក្នុងការទូទាត់។

នៅចុងការិយបរិច្ឆេទក្រុមហ៊ុនមិនបានទទួលស្គាល់ការបាត់បង់ពីឱនភាពតម្លៃសម្រាប់គណនីត្រូវទទួល ទឹកប្រាក់ ជំពាក់ពីភាគីពាក់ព័ន្ធ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

(ខ) ហានិភ័យនៃការបង្វិលជាសាច់ប្រាក់

គោលការណ៍របស់ក្រុមហ៊ុនគឺត្រូវតាមដានជាប្រចាំលើតម្រូវការបច្ចុប្បន្ន និងរំពឹងទុកនៃសន្ទនីយភាព ដើម្បី ប្រាកដថាក្រុមហ៊ុនមានសាច់ប្រាក់បំរុងទុកគ្រប់គ្រាន់ដែលស្របតាមតម្រូវការសន្ទនីយភាពក្នុងរយៈពេលខ្លី និង រយៈពេលវែង។

តារាងខាងក្រោមបង្ហាញពីតម្លៃបច្ចុប្បន្ននៃកិច្ចសន្យានៅសល់នៃបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាចុងការិយបរិច្ឆេទរាយការណ៍ ដោយផ្អែកតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យាដែលមិនបានធ្វើអប្បបរមា (រួមបញ្ចូលការទូទាត់ការប្រាក់ដែលបានគណនាដោយប្រើប្រាស់អត្រាថេរ ផ្អែកតាមអត្រាបច្ចុប្បន្ននាចុងគ្រា រាយការណ៍) និងការិយបរិច្ឆេទដែលក្រុមហ៊ុនអាចតម្រូវឲ្យធ្វើការទូទាត់លឿនបំផុត៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យនៃការបង្វិលជាសាច់ប្រាក់ (ត)

	តម្លៃយោង		ក្នុងរយៈពេល១ឆ្នាំ ឬតាមតម្រូវការ ដុល្លារអាមេរិក	លំហូរសាច់ប្រាក់មិនអប្បបរមា		
				ច្រើនជាង១ឆ្នាំ តែមិនលើសពី៥ឆ្នាំ	ច្រើនជាង៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ឥណទាន និងប្រាក់កម្ចី	៣៧.៧១៥.០៤១	២៤.០០០.០០០	១៣.១០២.៧៨៤	២៤.០០០.០០០	-	៣៧.១០២.៧៨៤
បំណុលកតិសន្យា	៣០.១៧៤.៥១២	១៣.៩៨១.៤៧៣	៣.៧៦២.៩០៨	១៣.៩៨១.៤៧៣	៨៤.៧៤៤.៤៥៩	១០២.៤៨៨.៨៤០
ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ	៣.៦១៧.៧០១	-	៣.៦១៧.៧០១	-	-	៣.៦១៧.៧០១
គណនីត្រូវទូទាត់ពាណិជ្ជ និងគណនីត្រូវទូទាត់ផ្សេងៗ (មិនរាប់បញ្ចូលពន្ធផ្សេងៗ ដែលត្រូវបង់)	១២.៣៩២.៦៨៦	-	១២.៣៩២.៦៨៦	-	-	១២.៣៩២.៦៨៦
	៨៣.៨៩៩.៩៤០	៣៧.៩៨១.៤៧៣	៣២.៨៧៦.០៧៩	៣៧.៩៨១.៤៧៣	៨៤.៧៤៤.៤៥៩	១៥៥.៦០២.០១១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ឥណទាន និងប្រាក់កម្ចី	៧៧.៣៣៣.៤០៧	៤៩.៧១៧.២៧២	៤៩.៧១៧.២៧២	៣៤.៧៦៣.៧៤៩	-	៨៤.៤៨១.០២១
បំណុលកតិសន្យា	២៧.៦៧៩.៣០៨	៣.២០៤.៥៣២	៣.២០៤.៥៣២	១១.៩២២.១៣១	៨៦.០០០.៤៦០	១០១.១២៧.១២៣
ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ	២២.៨២៥.៨១១	២២.៨២៥.៨១១	២២.៨២៥.៨១១	-	-	២២.៨២៥.៨១១
គណនីត្រូវទូទាត់ពាណិជ្ជ និងគណនីត្រូវទូទាត់ផ្សេងៗ (មិនរាប់បញ្ចូលពន្ធផ្សេងៗ ដែលត្រូវបង់)	៨.៥០៤.៩១៧	៨.៥០៤.៩១៧	៨.៥០៤.៩១៧	-	-	៨.៥០៤.៩១៧
	១៣៦.៣៤៣.៤៤៣	៨៤.២៥២.៥៣២	៨៤.២៥២.៥៣២	៤៦.៦៨៥.៨៨០	៨៦.០០០.៤៦០	២១៦.៩៣៨.៨៧២

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ ជាហានិភ័យនៃការឡើងចុះនៃតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ដែលជាលទ្ធផលបណ្តាលមកពីការប្រែប្រួលនៃអត្រាការប្រាក់ទីផ្សារ។

ទោះបីលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវបានឆ្លងកាត់ដោយសារការផ្លាស់ប្តូរអត្រាប្រាក់ក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដានលទ្ធផលសុទ្ធនៃប្រតិបត្តិការរបស់ខ្លួនជាការប្រាក់ដដែល ដើម្បីកាត់បន្ថយហានិភ័យនៃអត្រាការប្រាក់។ ក្រុមប្រឹក្សាភិបាលមានទស្សនៈ ថាហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុនកើតឡើងជាចម្បងពី ឥណទាន និងប្រាក់កម្ចី និងមូលបត្របំណុលសាជីវកម្ម។ ឥណទាន និងប្រាក់កម្ចី និងមូលបត្របំណុលសាជីវកម្មមានផលប៉ះពាល់ជាសារវន្តទៅហានិភ័យនៃការប្រែប្រួលនៃលំហូរសាច់ប្រាក់នាពេលអនាគតរបស់ក្រុមហ៊ុន ដោយសារអត្រាអណ្តែត ហេតុដូច្នេះការវិភាគត្រូវបានបង្ហាញដូចខាងក្រោម។

ការវិភាគភាពប្រែប្រួលសម្រាប់ហានិភ័យអត្រាការប្រាក់

តារាងខាងក្រោម បង្ហាញពីភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរអត្រាការប្រាក់ដ៏សមស្របដោយមានភាពខុសគ្នាគ្នារវាងមូលធនសរុបរបស់ក្រុមហ៊ុន និងប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ៖

	បម្រែបម្រួលនៅ ក្នុងចំណុចមូលធន (១/១០០)	ប៉ះពាល់ទៅលើ ចំណេញឬខាត ដុល្លារអាមេរិក	ប៉ះពាល់ទៅលើមូលធន ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ឥណទាន និងប្រាក់កម្ចី	+៥០	(១៥.៨៧៩)	(១៥.៨៧៩)	(៦៤.៦៤៣)
	-៥០	១៥.៨៧៩	១៥.៨៧៩	៦៤.៦៤៣
ប័ណ្ណបំណុលសាជីវកម្ម	+៥០	(២.៤៣៥)	(២.៤៣៥)	(៩.៩១៣)
	-៥០	២.៤៣៥	២.៤៣៥	៩.៩១៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ឥណទាន និងប្រាក់កម្ចី	+៥០	(២៥.១៧១)	(២៥.១៧១)	(១០២.៨២៤)
	-៥០	២៥.១៧១	២៥.១៧១	១០២.៨២៤
ប័ណ្ណបំណុលសាជីវកម្ម	+៥០	(៤.៣៥៤)	(៤.៣៥៤)	(១៧.៧៨៦)
	-៥០	៤.៣៥៤	៤.៣៥៤	១៧.៧៨៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេស លើប្រតិបត្តិការដែលត្រូវបានកំណត់ជាប្រភេទរូបិយប័ណ្ណក្រៅពីរូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។ គណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យការប៉ះពាល់ពីរូបិយប័ណ្ណបរទេសជាប្រចាំ។

ទោះបីលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវបានឆ្លងកាត់ដោយសារការផ្លាស់ប្តូរអត្រាប្តូរប្រាក់ក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដានលទ្ធផលសុទ្ធនៃប្រតិបត្តិការរបស់ខ្លួនជាប្រភេទរូបិយប័ណ្ណដែលដើម្បីកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់បរទេស។ ដូច្នេះក្រុមហ៊ុនប្រើប្រាស់ប្រាក់ប្រកបដោយសារភាពមានលក្ខណៈជា សាវ័ន្តទេ ហេតុដូច្នេះនេះមិនមានការវិភាគណាមួយត្រូវបានបង្ហាញឡើយ។

ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេស ពាក់ព័ន្ធជាមួយនឹងសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន (នៅពេលសមតុល្យសាច់ប្រាក់ និងធនាគារ ពាណិជ្ជកម្ម និងបំណុលផ្សេងទៀត ពាណិជ្ជកម្ម និងការទូទាត់ផ្សេងទៀត ការលក់ ការទិញ និងប្រាក់កម្ចីដែលត្រូវបានកំណត់ជាប្រភេទរូបិយប័ណ្ណបរទេស)។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមិនមានការការពាររបស់ក្រុមហ៊ុនដែលមិនត្រូវបានតំណាងនៅក្នុងរូបិយប័ណ្ណគោលរបស់ខ្លួនមានដូចខាងក្រោម៖

	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		
ខ្មែររៀល	៣៨៦.១៧៥	២.៨១៧.០៤០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		
ខ្មែររៀល	(៧.៦៥៣)	-
ជោនអង់គ្លេស	៣១៦.៥២០	៣១២.៩៨៧
គណនីត្រូវទូទាត់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ		
អឺរ៉ូ	-	(៣៩.០៨៩)
យេនជប៉ុន	-	(១៤៤.៣៣៥)
ឥណទាន និងប្រាក់កម្ចី		
ខ្មែររៀល	៤.៨០៧.៨៣៤	៤.៧៦២.៦៦៣

រូបិយប័ណ្ណបរទេសចម្បងរបស់ក្រុមហ៊ុនការប៉ះពាល់ភាគច្រើនទាក់ទងនឹងខ្មែររៀល។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគសម្រាប់ហានិភ័យរូបិយប័ណ្ណបរទេស

តារាងខាងក្រោមបង្ហាញការវិភាគ ក្នុងការវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានឡើងក្នុង ការផ្លាស់ប្តូរនៃ ខ្ទែររៀល ជាមួយនឹងអថេរផ្សេងទៀតដែលរក្សាថេរ៖

	អត្រាផ្លាស់ប្តូរជា %	ការប៉ះពាល់លើ ចំណេញ ឬខាត ដុល្លារអាមេរិក	ការប៉ះពាល់លើមូលធន ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ខ្ទែររៀល ឬដុល្លារអាមេរិក	+ ៣%	១៥៥.៥៩១	១៥៥.៥៩១	៦៣៣.៤១១
	- ៣%	(១៥៥.៥៩១)	(១៥៥.៥៩១)	(៦៣៣.៤១១)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ខ្ទែររៀល ឬដុល្លារអាមេរិក	+ ៣%	២០២.៦០៤	២២៧.៣៩១	៩៣៤.៥៧៧
	- ៣%	(២០២.៦០៤)	(២២៧.៣៩១)	(៩៣៤.៥៧៧)

(ង) តម្លៃសមស្រប

តម្លៃសមស្របនៃការវិនិយោគលើមូលធន ដែលមិនបោះផ្សាយលើទីផ្សារភាគហ៊ុនត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់វិធីសាស្ត្រអប្បហារភាគលាភ។ ការវាយតម្លៃទាមទារឱ្យគណៈគ្រប់គ្រងធ្វើការសន្មតជាក់លាក់ពីវិធីសាស្ត្រធាតុចូលរួមមានការព្យាករណ៍លំហូរសាច់ប្រាក់ អត្រាអប្បហារ ហានិភ័យឥណទាន និងភាពប្រែប្រួល។ ប្រូបាបនៃការប៉ាន់ស្មានផ្សេងៗដែលនៅក្នុងលំដាប់អាចវាយតម្លៃដោយសមហេតុផល និងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងទៅលើតម្លៃសមស្របរបស់ការវិនិយោគទៅលើមូលបត្រដែលមាននៅលើទីផ្សារ។

	តម្លៃសមស្របនៃឧបករណ៍ ហិរញ្ញវត្ថុត្រូវបានកត់ត្រា តាមតម្លៃសមស្រប		
	តម្លៃយោង ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការវិនិយោគផ្សេងៗ			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥.៦០០.០០០	២២.៥៤០.០០០	៥.៦០០.០០០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥.៦០០.០០០	២២.៨៧៦.០០០	៥.៦០០.០០០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ង) តម្លៃសមស្រប (ត)

តារាងខាងក្រោមបង្ហាញពីបច្ចេកទេសវាយតម្លៃដែលបានប្រើប្រាស់ក្នុងការកំណត់សមស្រប ក្នុងកម្រិតទី ៣ ក៏ដូចជា តម្លៃសំខាន់ដែលមិនអាចសង្កេតបាន។

ការបរិយាយ	បច្ចេកទេសវាយតម្លៃ	ធាតុចូលនៃតម្លៃសំខាន់ ដែលមិនអាចសង្កេត បាន	ទំនាក់ទំនងនៃធាតុចូលលើ តម្លៃសំខាន់ដែលមិនអាច សង្កេតបានទៅនឹងតម្លៃសម ស្រប
		បាន	ស្រប
ការវិនិយោគទៅលើមូលបត្រភាគហ៊ុនដែល មិនមានក្នុងទីផ្សារ (FVTOCI)	វិធីសាស្ត្រអប្បបរមា ភាគលាភ	វិធីសាស្ត្រវាយតម្លៃ ទ្រព្យសកម្មដោយផ្អែក លើវិធីសាស្ត្រអប្បបរមា ១០ឆ្នាំ	ការកើនឡើងនៃភាគលាភ នឹងបណ្តាលឱ្យមានការ កើនឡើងនូវតម្លៃសមស្រប

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត

តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលផ្សេងទៀតទាំងអស់មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង
 ដោយសារឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានលក្ខណៈរយៈពេលខ្លី។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣០. ការគ្រប់គ្រងមូលធន

វត្ថុបំណងចម្បង នៃការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន គឺដើម្បីធានាថា ក្រុមហ៊ុនរក្សាបាននូវអត្រាវាយតម្លៃ និងអនុបាតដើមទុនល្អ ដើម្បីទ្រទ្រង់ដល់អាជីវកម្ម និងបង្កើនឲ្យបានជាអតិបរមានូវតម្លៃរបស់ភាគទុនិក។ ក្រុមហ៊ុនគ្រប់គ្រងទម្រង់ដើមទុន និងធ្វើនិយ័តកម្មនៅពេលដែលមានការផ្លាស់ប្តូរនូវស្ថានភាពសេដ្ឋកិច្ច។ ដើម្បីរក្សា ឬកែតម្រូវទម្រង់ដើមទុន ក្រុមហ៊ុនអាចកែតម្រូវការទូទាត់ភាគលាភទៅភាគទុនិក បង្វិលដើមទុនទៅកាន់ភាគទុនិកវិញ ឬក៏ចេញផ្សាយភាគហ៊ុនថ្មីៗ។

ពុំមានការផ្លាស់ប្តូរដែលត្រូវបានធ្វើឡើង ចំពោះវត្ថុបំណង គោលការណ៍ និងដំណើរការផ្សេងៗនៃការគ្រប់គ្រងដើមទុន ក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នោះទេ។

៣១. តួលេខប្រៀបធៀប

ការចាត់ថ្នាក់ឡើងវិញ

តួលេខប្រៀបធៀប មួយចំនួននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីឱ្យមានភាពសមស្របទៅតាមចំណាត់ថ្នាក់នៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។ គណៈគ្រប់គ្រងជឿជាក់ថា ការចាត់ថ្នាក់ឡើងវិញទាំងនេះនឹងឆ្លុះបញ្ចាំងកាន់តែប្រសើរឡើងនូវលក្ខណៈនៃប្រតិបត្តិការនោះ។

សេចក្តីសង្ខេបនៃការផ្លាស់ប្តូរដែលកើតឡើងពីការចាត់ថ្នាក់ឡើងវិញត្រូវបានបង្ហាញខាងក្រោម៖

	ដូចបានកំណត់ក្នុង ការិយបរិច្ឆេទមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ដូចបានចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ពាន់រៀល
២០២៣				
ទ្រព្យសកម្មរយៈពេលវែង				
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	២៦.៧៩៣.៨២២	៥.២៩៥.៩៨៥	៣២.០៨៩.៨០៧	១៣១.០៨៦.៨៦២
ប្រាក់កក់	៥.៦០០.០០០	(៥.២៩៥.៩៨៥)	៣០៤.០១៥	១.២៤១.៩០១
	៣២.៣៩៣.៨២២	-	៣២.៣៩៣.៨២២	១៣២.៣២៨.៧៦៣

របាយការណ៍បម្រែបម្រួលមូលធន

សកម្មភាពប្រតិបត្តិការ

បម្រែបម្រួលទុនបង្វិល៖

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជ និង

គណនីត្រូវទូទាត់ផ្សេងៗ

(១.១៣៣.០៨៩)	១.២៥១.៣៦៧	១១៨.២៧៨	៤៨៦.១២២
-------------	-----------	---------	---------

សកម្មភាពហិរញ្ញប្បទាន

ការទូទាត់នៃបំណុលភក្តិសន្យា

- ការប្រាក់

-	(១.២៥១.៣៦៧)	(១.២៥១.៣៦៧)	(៥.១៤៣.១១៨)
---	-------------	-------------	-------------

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

៣២. ព័ត៌មានតាមផ្នែក

ក្រុមហ៊ុនចម្រុះដែលទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញពីប្រភពផ្សេងៗគ្នា។ ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលជាអ្នកធ្វើការសម្រេចចិត្តពេញលេញគឺប្រធាននាយកប្រតិបត្តិការធ្វើការគិតគូរអាជីវកម្មដែលទទួលបានពីផលិតផល និងសេវាកម្មផ្សេងៗហើយបានកំណត់ផ្នែកដែលអាចរកការណ៍បានចំនួនមួយ។

ផ្នែកហូដ - ធ្វើទីផ្សារ និងលក់រថយន្តហូដ សេវាកម្មជួសជុល និងគ្រឿងបន្លាស់។

ផ្នែកប្រតិបត្តិការ - ធ្វើទីផ្សារ និងលក់គ្រឿងម៉ាស៊ីន ឧបករណ៍ និងសេវាកម្មថែទាំលើឧបករណ៍ រថយន្ត និងគ្រឿងបន្លាស់ ក្រៅពីផ្នែកហូដ។

ពុំមានផ្នែកណាមួយនៃប្រតិបត្តិការទាំងនោះ ត្រូវបានជាប់លក្ខខណ្ឌជាផ្នែកដែលត្រូវរាយការណ៍នោះទេ។

ចំណេញតាមផ្នែក

ការអនុវត្តតាមផ្នែកត្រូវបានដាក់ចេញដើម្បីវាស់ស្ទង់ការអនុវត្តការងារ ដែលនាយកប្រតិបត្តិការជឿជាក់ថាព័ត៌មានបែបនេះគឺមានភាពពាក់ព័ន្ធសំខាន់បំផុតក្នុងការវាយតម្លៃលទ្ធផលនៃផ្នែកជាក់លាក់ ដែលទាក់ទងទៅនឹងអង្គភាពផ្សេងទៀតដែលមានប្រតិបត្តិការនៅក្នុងឧស្សាហកម្មប្រភេទនេះ។ សមិទ្ធផលត្រូវបានវាយតម្លៃដោយផ្អែកលើប្រាក់ចំណេញប្រតិបត្តិការ ឬការខាតបង់ ដែលត្រូវបានធ្វើការវាស់វែងខុសពីប្រាក់ចំណេញប្រតិបត្តិការ ឬខាតបង់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មតាមផ្នែក

ទ្រព្យសកម្មតាមផ្នែកសរុបត្រូវបានវាស់វែងដោយផ្អែកលើទ្រព្យសកម្មទាំងអស់នៃផ្នែក ដែលរួមបញ្ចូលនៅក្នុងរបាយការណ៍ផ្ទៃក្នុងដែលត្រូវពិនិត្យដោយនាយកប្រតិបត្តិ។

បំណុលតាមផ្នែក

បំណុលតាមផ្នែកសរុបត្រូវបានវាស់វែងដោយផ្អែកលើបំណុលទាំងអស់នៃផ្នែក ដែលរួមបញ្ចូលនៅក្នុងរបាយការណ៍ផ្ទៃក្នុងដែលត្រូវពិនិត្យដោយនាយកប្រតិបត្តិ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣២. ព័ត៌មានតាមផ្នែក (ត)

តារាងខាងក្រោមបង្ហាញពីព័ត៌មានតាមផ្នែក សម្រាប់ផ្នែកដែលអាចរាយការណ៍បានសម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣៖

	ហ្វន		ប្រតិបត្តិការផ្សេងៗ		សាជីវកម្ម និងការលុបបំបាត់		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ចំណូលតាមផ្នែកសរុប	៣៤២.៨១៣.២១៦	១.៣៩៥.៥៩២.៦០២	៦៩.៩៩៥.៧៧៤	២៨៤.៩៥២.៧៩៦	-	-	៤១២.៨០៨.៩៩០	១.៦៨០.៥៤៥.៣៩៨
ចំណូលតាមផ្នែកអន្តរ	-	-	-	-	(១២.១៤៦.៨២០)	(៤៩.៤៤៩.៧០៤)	(១២.១៤៦.៨២០)	(៤៩.៤៤៩.៧០៤)
	៣៤២.៨១៣.២១៦	១.៣៩៥.៥៩២.៦០២	៦៩.៩៩៥.៧៧៤	២៨៤.៩៥២.៧៩៦	(១២.១៤៦.៨២០)	(៤៩.៤៤៩.៧០៤)	៤០០.៦៦២.១៧០	១.៦៣១.០៩៥.៦៩៤
ចំណូលពី៖								
- អតិថិជនខាងក្រៅ	៣១២.៧៨៤.១០៧	១.២៧៣.៣៤៤.០៩៩	៤៩.៨៨៥.៧១៩	២០៣.០៨៤.៧៦២	-	-	៣៦២.៦៦៩.៨២៦	១.៤៧៦.៤២៨.៨៦១
- ភាគីពាក់ព័ន្ធ	៣០.០២៩.១០៩	១២២.២៤៨.៥០៣	២០.១១០.០៥៥	៨១.៨៦៨.០៣៤	(១២.១៤៦.៨២០)	(៤៩.៤៤៩.៧០៤)	៣៧.៩៩២.៣៤៤	១៥៤.៦៦៦.៨៣៣
	៣៤២.៨១៣.២១៦	១.៣៩៥.៥៩២.៦០២	៦៩.៩៩៥.៧៧៤	២៨៤.៩៥២.៧៩៦	(១២.១៤៦.៨២០)	(៤៩.៤៤៩.៧០៤)	៤០០.៦៦២.១៧០	១.៦៣១.០៩៥.៦៩៤
ចំណេញតាមផ្នែក*	៣០.៣៧៩.៣៩៧	១២៣.៦៧៤.៥២៥	១.១១០.៩៦៥	៤.៥២២.៧៣៨	-	-	៣១.៩៩០.៣៦២	១២៨.១៩៧.២៦៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣២. ព័ត៌មានតាមផ្នែក (ត)

តារាងខាងក្រោមបង្ហាញពីព័ត៌មានតាមផ្នែក សម្រាប់ផ្នែកដែលអាចរាយការណ៍បានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ៖ (ត)

	ក្រុមហ៊ុន ហ្វូដ		ប្រតិបត្តិការផ្សេងៗ		សាជីវកម្ម និងការលុបបំបាត់		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
សរុបចំណូលតាមផ្នែក	៣៨៦.១១២.៦៧៨	១.៥៨៦.៩២៣.១០៧	៥៨.៩៥១.៣៨១	២៤២.២៩០.១៧៦	-	-	៤៤៥.០៦៤.០៥៩	១.៨២៩.២១៣.២៨៣
ចំណូលតាមផ្នែកអន្តរ	-	-	-	-	(៧.០១៩.៧៥៤)	(២៨.៨៥១.១៨៩)	(៧.០១៩.៧៥៤)	(២៨.៨៥១.១៨៩)
	៣៨៦.១១២.៦៧៨	១.៥៨៦.៩២៣.១០៧	៥៨.៩៥១.៣៨១	២៤២.២៩០.១៧៦	(៧.០១៩.៧៥៤)	(២៨.៨៥១.១៨៩)	៤៣៨.០៤៤.៣០៥	១.៨០០.៣៦២.០៩៤
ចំណូលពី៖								
- អតិថិជនខាងក្រៅ	៣៤៩.១១៦.១៥១	១.៤៣៤.៨៦៧.៣៨១	៥០.៣០៥.០៨៨	២០៦.៧៥៣.៩១២	-	-	៣៩៩.៤២១.២៣៩	១.៦៤១.៦២១.២៩៣
- ភាគីពាក់ព័ន្ធ	៣៦.៩៩៦.៥២៧	១៥២.០៥៥.៧២៦	៨.៦៤៦.២៩៣	៣៥.៥៣៦.២៦៤	(៧.០១៩.៧៥៤)	(២៨.៨៥១.១៨៩)	៣៨.៦២៣.០៦៦	១៥៨.៧៤០.៨០១
	៣៨៦.១១២.៦៧៨	១.៥៨៦.៩២៣.១០៧	៥៨.៩៥១.៣៨១	២៤២.២៩០.១៧៦	(៧.០១៩.៧៥៤)	(២៨.៨៥១.១៨៩)	៤៣៨.០៤៤.៣០៥	១.៨០០.៣៦២.០៩៤
ចំណេញតាមផ្នែក*	៤៣.៤៤៣.៤៣៥	១៧៨.៥៥២.៥១៨	១.៥៨៨.៧១៥	៦.៥២៩.៦១៩	-	-	៤៥.០៣២.១៥០	១៨៥.០៨២.១៣៧
ថ្ងៃទី៣១ ខែធ្នូ ២០២៤								
សរុបទ្រព្យសកម្មតាមផ្នែក	១៣៨.៩៦១.៣៩៩	៥៥៩.៣១៩.៦៣១	៧៩.៥៥៨.២៦៧	៣២០.២២២.០២៥	-	-	២១៨.៥១៩.៦៦៦	៨៧៩.៥៤១.៦៥៦
សរុបបំណុលតាមផ្នែក	៦៨.៥៤១.០៣៩	២៧៥.៨៧៧.៦៨៣	២០.៨៤១.០៧៣	៨៣.៨៨៥.៣១៨	-	-	៨៩.៣៨២.១១២	៣៥៩.៧៦៣.០០១
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
សរុបទ្រព្យសកម្មតាមផ្នែក	១៩១.៧៣៤.០៩២	៧៨៣.២៣៣.៧៦៦	៧៩.៩៥៥.៤៣៣	៣១០.២៧៧.៩៤៤	-	-	២៦៧.៦៨៩.៥២៥	១.០៩៣.៥១១.៧១០
សរុបបំណុលតាមផ្នែក	១២១.២១១.១២១	៤៩៥.១៤៧.៤២៩	២២.៣៨៩.៧៩៦	៩១.៤៦២.៣១៧	-	-	១៤៣.៦០០.៩១៧	៥៨៦.៦០៩.៧៤៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣២. ព័ត៌មានតាមផ្នែក (ត)

ការរៀងផ្ទាត់ចំណេញតាមផ្នែក ទៅនឹងប្រាក់ចំណេញប្រតិបត្តិការមុនបង់ពន្ធត្រូវបានបង្ហាញដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញតាមផ្នែក	៣១.៤៩០.៣៦២	១២៨.១៩៧.២៦៣	៤៥.០៣២.១៥០	១៨៥.០៨២.១៣៧
រំលស់នៃ៖				
- ទ្រព្យសម្បត្តិ និងបរិក្ខារ	(៤.៤៦៣.៩០២)	(១៨.១៧២.៥៤៥)	(៣.៦៦៦.៥៧៨)	(១៥.០៦៩.៦៣៦)
- សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	(២.១២៩.៤០៦)	(៨.៦៦៨.៨១២)	(១.៦១៦.៤៨០)	(៦.៦៤៣.៧៣៣)
ចំណូលភាគលាភ	(៦.១៣៩.២៧០)	(២៤.៩៩២.៩៦៨)	(៧.១៥៦.៣១៤)	(២៩.៤១២.៤៥១)
ចំណាយហិរញ្ញប្បទាន	១.០៣៨.៦០៣	៤.២២៨.១៥៣	៦៣៨.០៩៧	២.៦២២.៥៧៩
ចំណូលហិរញ្ញប្បទាន	(២២.៦៨៥)	(៩២.៣៥១)	៦.២៦១	២៥.៧៣៣
ការកត់ត្រាត្រឡប់មកវិញនៃការខាតបង់				
ឱនភាពតម្លៃលើគណនីពាណិជ្ជកម្ម				
ទទួល	-	-	៩៩៨.០០០	៤.១០១.៧៨០
ការខាតបង់ឱនភាពតម្លៃពីការវិនិយោគ				
នៅក្នុងក្រុមហ៊ុនប្រាក់សម្ព័ន្ធ	២៥០.០០០	១.០១៧.៧៥០	-	-
(ការកត់ត្រាត្រឡប់មកវិញ)/សំវិធានធន				
នៃការខាតបង់ឱនភាពតម្លៃលើការធានា	៤១៩.៥៣៦	១.៧០៧.៩៣១	-	-
សន្និធិដែលមានចលនាឃើញយ៉ាង				
- សំវិធានធន				
- ការកត់ត្រាត្រឡប់មកវិញនៃ				
សំវិធានធន	៨៧៥.២២៣	៣.៥៦៣.០៣៣	(៥៥៧.២២៨)	(២.២៩០.២០៧)
- ការលុបចោល	៣១៨.៣២១	១.២៩៥.៨៨៥	២៤៤.៣០៦	១.០០៤.០៩៨
ចំណេញមុនបង់ពន្ធ	២១.៦៣៦.៧៨២	៨៨.០៨៣.៣៣៩	៣៣.៩២២.២១៤	១៣៩.៤២០.៣០០

៣២. ព្រឹត្តិការណ៍សំខាន់ៗបន្ថែមពីបុគ្គលិកការិយបរិច្ឆេទ

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានទទួលសិទ្ធិលក់ និងផ្តល់សេវាកម្មបន្ទាប់ពីការលក់រថយន្តម៉ូដែល Peugeot ។

៣៣. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លេខយោង៖ GA/0037/0325/R001-0067/KMT

**របាយការណ៍សវនករឯករាជ្យជូនចំពោះភាគទុនិកនៃ
ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក**

របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលសម្រេច
របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់
សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត ដូចដែលបានបង្ហាញពីទំព័រទី
៧ ដល់ ៦១។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់
ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋានមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។
ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវ
របស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាព
ឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយ
ក្រុមប្រឹក្សាក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) និងតាមតម្រូវការក្រុម
សីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើង
ខ្ញុំ បានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំ
ជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុង
ការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណា ដែលនៅក្នុងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំមានសារៈសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទក្នុងគ្រា។ បញ្ហាទាំងនេះ ត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល និងជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំនាពេលបន្ទាប់ ហើយយើងខ្ញុំមិនមានការបញ្ចេញមតិសវនកម្មដាច់ដោយឡែកចំពោះបញ្ហាទាំងនេះឡើយ។

ការវាយតម្លៃនៃសន្និធិ

យោងតាមកំណត់សម្គាល់ ៣.៥ កំណត់សម្គាល់៤(ខ) និងកំណត់សម្គាល់ ៩ នៃរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តម្លៃយោងនៃសន្និធិនៃរបស់ក្រុមហ៊ុនមានចំនួន ៨៩.៥៣០.៣៩៦ដុល្លារអាមេរិក។

ក្រុមហ៊ុនកាន់កាប់សន្និធិមានកម្រិតជាសារវន្ត ដែលរួមមានយានយន្តថ្មី និងគ្រឿងបន្លាស់។ លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការលក់សន្និធិនាពេលអនាគតអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកត្តាជាច្រើន រួមទាំងការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ សកម្មភាពរបស់គូប្រកួតប្រជែង រួមមានទាំងតម្លៃ និងការណែនាំយានយន្តម៉ូតូថ្មី។ ជាលទ្ធផល កត្តាទាំងនេះអាចនឹងនាំឱ្យមានហានិភ័យទៅលើម៉ូដែលមួយចំនួនដែលអាចនឹងត្រូវបានលក់ក្រោមតម្លៃយោង ហើយប្រហែលជាត្រូវកាត់បន្ថយតម្លៃមកត្រឹមតម្លៃដែលអាចទទួលបានមកវិញ។ នេះជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើសវនកម្មរបស់យើងដោយសារការវាយតម្លៃសន្និធិ គឺត្រូវឱ្យគណៈគ្រប់គ្រងធ្វើការប៉ាន់ស្មាន និងការវិនិច្ឆ័យក្នុងការកំណត់ភាពសមស្របនៃការកាត់បន្ថយតម្លៃមកត្រឹមតម្លៃដែលអាចទទួលបានមកវិញ។

ដូចនេះហើយ យើងខ្ញុំបានកំណត់ថានេះជាបញ្ហាសវនកម្មសំខាន់។

នីតិវិធីសវនកម្មរបស់យើងខ្ញុំ នៅលើបញ្ហានេះរួមមាន៖

- យើងបានស្វែងយល់ពីការវាយតម្លៃដែលធ្វើឡើងដោយគណៈគ្រប់គ្រង ដើម្បីសម្រេចបាននៃតម្លៃដែលអាចទទួលបានមកវិញនៃសន្និធិ
- យើងបានធ្វើនីតិវិធីលើថ្លៃដើមនៃសន្និធិតាមម៉ូដែល
- យើងបានប្រៀបធៀបកម្រិតសន្និធិទៅនឹងនិន្នាការលក់ថ្មីៗរបស់ក្រុមហ៊ុន និង
- យើងបានប្រៀបធៀបថ្លៃដើមនៃសន្និធិទៅនឹងតម្លៃលក់ដែលរំពឹងទុក ដកជាមួយថ្លៃដើមនៃការលក់តាមម៉ូដែល។ តម្លៃលក់ដែលរំពឹងទុកដកជាមួយថ្លៃដើមនៃការលក់ គឺបានមកពីតម្លៃលក់តាមម៉ូដែលដែលបានបោះផ្សាយក្រោយចុងឆ្នាំ ដកចេញចំណាយប៉ាន់ស្មានលើការបញ្ចុះតម្លៃ និងចំណាយប៉ាន់ស្មានលើរង្វាន់លើកទឹកចិត្តលើការលក់ និងចំណាយពាក់ព័ន្ធផ្សេងទៀតទៅលើការលក់។

ដោយផ្អែកទៅលើនីតិវិធីដែលបានរៀបរាប់ខាងលើ យើងខ្ញុំពុំបានរកឃើញថាមានការរាយការណ៍ខុសជាសារវន្តណាមួយឡើយ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ក្រុមប្រឹក្សាភិបាល (ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករនោះទេ)។ យើងខ្ញុំបានទទួលរបាយការណ៍ក្រុមប្រឹក្សាភិបាល មុនកាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យនេះ និងផ្នែកផ្សេងៗទៀតនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ រំពឹងថានឹងត្រូវបានផ្តល់មកយើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗហើយយើងខ្ញុំ ក៏មិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ និងទន្ទឹមនឹងនេះពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេមានការរាយការណ៍ខុសជាសារវន្តទេ។

ប្រសិនបើផ្នែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឱ្យយើងខ្ញុំអាចសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តណាមួយកើតឡើង យើងខ្ញុំត្រូវរាយការណ៍ជូនទៅក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅនឹងបញ្ហានោះដោយអនុលោមទៅតាមតម្រូវការនៃ ស.ស.អ.ក៧២០ (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន មានភារៈទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក ។ គណៈគ្រប់គ្រងក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានបំណងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍សវនករ ដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាសវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយ ការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ដោយសារការក្លែងបន្លំ ឬ ភ័ន្តច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថានឹងជះឥទ្ធិ ពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំតម្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែល ប្រកបដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយសារ តែការក្លែងបន្លំ ឬភ័ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួល ភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការបញ្ចេញមតិសវនកម្ម របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មាន លក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីការភ័ន្តច្រឡំ ដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំង ការប្រយោជន៍ ការលួចបន្លំ ការលុបចោលដោយចេតនា បំណកស្រាយមិនពិត ឬការបំពានលើនីតិវិធីគ្រប់គ្រង ផ្ទៃក្នុង។
- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្មដែល សមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃនីតិវិធី គ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រង និងផ្នែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសារវន្តទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព អាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់ អារម្មណ៍នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធ នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិសវនកម្ម របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមកាលបរិច្ឆេទ នៃ របាយការណ៍សវនកររបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាច បណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលរួមបញ្ចូល ទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាម លក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុចខ្វះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់សេចក្តីបញ្ជាក់ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងឯករាជ្យភាព ព្រមទាំងបានជូនដំណឹងពួកគាត់នូវរាល់ទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗ ដែលយើងខ្ញុំយល់ថាមានផលប៉ះពាល់ចំពោះឯករាជ្យភាពរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានា ដើម្បីលុបបំបាត់នូវការគំរាមគំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ផ្អែកតាមបញ្ហានានាដែលយើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ថាបញ្ហាទាំងនោះជាបញ្ហាដែលមានសារៈសំខាន់បំផុត ចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទក្នុងគ្រា និងជាបញ្ហាសវនកម្មសំខាន់ៗ យើងខ្ញុំបានពិពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើកលែងតែត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីដឹកនាំបំផុត ដែលយើងខ្ញុំកំណត់ថាបញ្ហានោះមិនគួរត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារផលវិបាកអវិជ្ជមាន អាចមានច្រើនជាងអត្ថប្រយោជន៍ជាសាធារណៈដែលកើតចេញពីការរាយការណ៍នេះ។



បេកឃើ ធីលលី (ខេមបូឌា) ឯ.ក
ក្រុមហ៊ុនគណនេយ្យករជំនាញ



ពៅ ជាតិ
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៖ 31 MAR 2025